



ធ្វើអោយជីវិតកាន់តែប្រសើរ
Build a Better Life

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC

របាយការណ៍ប្រចាំឆ្នាំ ២០២៥

អគារ ១៩ ផ្លូវលេខ ៣៧១ ភូមិ ត្នោតជ្រៃ
សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ

មាតិកា

១.ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ.....	៣
១.១.ទស្សនវិស័យ	៣
១.២ បេសកកម្ម.....	៣
១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី.....	៣
២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី	៤
៣. ការពង្រីកតំបន់ប្រតិបត្តិការ.....	៦
៤. ចំណាប់អារម្មណ៍ក្រុមប្រឹក្សាភិបាល	៧
៥. ចំណាប់អារម្មណ៍នាយកគ្រប់គ្រងទូទៅ	៨
៦. ផលិតផល និងសេវាកម្ម.....	១០
៦.១. សេវាកម្ម.....	១០
៦.២. ផលិតផល	១០
៦.២.១ ឥណទានក្រុមសាមគ្គី	១២
៦.២.២.ឥណទានខ្នាតតូចបំផុត	១៣
៦.២.៣.ឥណទានឯកត្តជន	១៥
៦.២.៤.ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	១៦
៦.២.៥.ឥណទានឯកត្តបុគ្គល	១៨
៦.២.៦.ឥណទានទិញម៉ូតូ.....	២០
៦.២.៧.ឥណទានបុគ្គលិក.....	២១
៧. ភាគទុនិក	២៣
៨. ប្រតិបត្តិការឥណទាន	២៥
៨.១ ការផ្តល់ឥណទាន	២៥

៨.២ ការផ្តល់ឥណទានតាមវិស័យ.....	២៦
--------------------------------	----

៩. ការគ្រប់គ្រងហានិភ័យឥណទាន.....	២៨
---	-----------

១០. លទ្ធផលប្រតិបត្តិការ.....	២៨
-------------------------------------	-----------

១១.របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ.....	៣១
--	-----------

១១.១.របាយការណ៍ក្រុមប្រឹក្សាភិបាល.....	៣១
---------------------------------------	----

១១.២.សកម្មភាពអាជីវកម្មចម្បង	៣១
-----------------------------------	----

១១.៣.លទ្ធផលហិរញ្ញវត្ថុ	៣១
------------------------------	----

១១.៤.ភាគលាភ	៣១
-------------------	----

១១.៥.ទុនបម្រុង និងសំវិធានធន.....	៣១
----------------------------------	----

១១.៦.បំណុលពិបាកទារ និងឥណទានជាប់សង្ស័យ	៣១
---	----

១១.៧.ទ្រព្យសកម្មចរន្ត	៣១
-----------------------------	----

១១.៨.វិធីសាស្ត្រក្នុងការវាយតម្លៃ	៣២
--	----

១១.៩.បំណុលជាយថាហេតុ និងបំណុលផ្សេងៗ.....	៣២
---	----

១១.១០.ការផ្លាស់ប្តូរនៃហេតុការណ៍	៣២
---------------------------------------	----

១១.១១.ប្រតិបត្តិមិនប្រក្រតី	៣៣
-----------------------------------	----

១១.១២.ដើមទុន	៣៣
--------------------	----

១១.១៣.សមាជិកក្រុមប្រឹក្សាភិបាល.....	៣៣
-------------------------------------	----

១១.១៤.អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	៣៤
--	----

១១.១៥.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	៣៤
---	----

១១.១៦.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	៣៤
---	----

១២.សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ.....	៣៦
---	-----------

១២.១.ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ.....	៣៦
---	----

១២.២.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	៣៦
--	----

១២.៣. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ.....	៣៧
១២.៤. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត).....	៣៨
១២.៥. បញ្ហាដទៃ.....	៣៨
១៣. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវនិង អភិវឌ្ឍន៍.....	៤៦
១៣.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ.....	៤៦
១៣.២ ទិន្នាការនៃផលិតផល	៤៦
១៣.៣ សកម្មភាពនៃការផ្សព្វផ្សាយ	៤៦
១៣.៤ ហានិភ័យទីផ្សារ	៤៧
១៤. ផ្នែកគ្រប់គ្រងធនធានមនុស្ស.....	៤៩
១៤.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍.....	៤៩
១៤.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង	៥១
១៤.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ	៥២
១៥. អំពីអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី.....	៥៤
១៦. ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៤ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច.....	៦០
១៧. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី	៦១

អារម្ភកថា

ក្នុងការចងក្រងរបាយការណ៍ប្រចាំឆ្នាំ ២០២៥ គឺមានគោលបំណងចូលរួមចែករំលែកនូវព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ដើម្បីរួមចំណែកក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនថមថយក្នុងអត្រា ៥.២% ក្នុង ឆ្នាំ ២០២៥ និង ៥.០% ក្នុងឆ្នាំ ២០២៦ ដោយសារការរំពឹងផលជះប៉ះពាល់ជាអវិជ្ជមានពីវិស័យនាំចេញមួយ ចំនួន និងទំនោរនៃការកើនឡើងចរន្តគាំពារនិយមរបស់ប្រទេសភាគច្រើន។ របាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋ កិច្ច និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ផ្អែកតាមទស្សនវិស័យសេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បោះផ្សាយក្នុងខែមេសា ឆ្នាំ២០២៥ គឺសេដ្ឋកិច្ចសកលត្រូវបានវាយតម្លៃថានឹងសម្រេចបាននូវកំណើនថមថយ ជាងការរំពឹងទុកក្នុងរង្វង់ប្រមាណ ២.៨% សម្រាប់ឆ្នាំ២០២៥ និង ៣.០% សម្រាប់ឆ្នាំ២០២៦ ពោលគឺទាបជាង ការវាយតម្លៃកាលពីខែមករា ឆ្នាំ២០២៥ ដែលស្ថិតក្នុងរង្វង់ ៣.៣% ដូចគ្នាសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ២០២៦។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ពីវិធានការជួយសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំថ្មីនេះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់ជនភៀសស៊ីក តាមរយៈលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម រហូតដល់ចុងខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ របាយ ការណ៍អំពីវិស័យទេសចរណ៍របស់ធនាគារពិភព លោកបានបញ្ជាក់ថា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០រោងចក្រ សហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការ បញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ក្រសួងការងារ បានបញ្ជាក់ថា គិតត្រឹមខែតុលា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាមេរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែង បន្ថែមទៀត ពីលើឱកាសការងារជាង ៨.២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់។ ក្នុងឆ្នាំ២០២៥នេះ សម្រេច កំណើនក្នុងរង្វង់ ៩.៣% ដោយទុនវិនិយោគសរុបក្នុងវិស័យនេះ មានជាង ២៥ពាន់លានដុល្លារអាមេរិក។ ដើម្បីរួម ចំណែកដល់កំណើនជាវិជ្ជមាននេះ ក្រសួងឧស្សាហកម្ម បានដាក់ចេញនូវយន្តការការងារសំខាន់ៗ ជាច្រើនស្រប តាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ផង និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរួមមានការងារគ្រប់គ្រងរោងចក្រ ការងារបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម ការងារកម្ម

សិទ្ធិឧស្សាហកម្ម និងការងារជំរុញចលនាផលិតភាព។ដោយឡែក នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើននេះបង្ហាញពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ប្រាក់ ជាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏អិលស៊ី ក្នុងនាមជាអ្នកអនុវត្ត ឬមន្ត្រីប្រតិបត្តិតាម យើងនឹងបន្តរក្សានូវភាពជន់ ភាពរឹងមាំ និងការដាក់ចេញនូវ វិធានការប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ និងទាន់ពេលវេលាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និងកាត់បន្ថយបាននូវហានិភ័យជាប្រព័ន្ធ។ ក្នុងនោះដែលគ្រឹះស្ថានបានជំរុញ ការងារបរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឲ្យប្រជាជនទូទៅមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាន់ពេលវេលាសមស្របតាមតម្រូវការ និងមានតម្លៃសមរម្យ។

ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បន្តផ្តល់អាទិភាពលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជំនាញរបស់បុគ្គលិកទាំងផ្នែកទន់ (Soft skills) និងទាំងផ្នែករឹង (Hard Skills) ជាប្រចាំសិក្សា ដោយផ្ទាល់។ ជាមួយគ្នានេះផងដែរ ការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលត្រូវបានអនុវត្តជាបន្តបន្ទាប់ និងជាប្រចាំដើម្បីជាថ្នលក្នុងការជំរុញគុណភាពការងារ ទាំងទ្រឹស្តី និងការអនុវត្តផងដែរ។

ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៥នេះឡើងជាសមិទ្ធផលរបស់ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុបរិបូរណ៍ ក៏អិលស៊ី ប្រសិនបើមានចំណុចខុសឆ្គងដោយប្រការណាមួយសុំខន្តីអភ័យទោសទុកជាមុននូវ រាល់កំហុសទាំងនោះដោយអចេតនាក្នុងការប្រើប្រាស់វាក្យស័ព្ទ គ្រឹះស្ថាននឹងរង់ចាំទទួលការរិះគន់ដោយសេចក្តីសោមនស្សរីករាយពីសំណាក់អ្នកអាន និងអ្នកជំនាញផ្នែកផ្សេងៗក្នុងន័យកែលំអរ ដើម្បីធ្វើឲ្យរបាយការណ៍នេះកាន់តែមានគុណភាព សុក្រឹតភាព និងប្រសិទ្ធភាព។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា សម្រាប់ការជឿទុកចិត្តជាប់ជានិច្ច ការជឿជាក់ ការគាំទ្រ និងការចូលរួមចំណែកដ៏មានសារៈសំខាន់ ព្រមទាំងការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ សាមគ្គីភាព និងសហមតិពល ក្នុងឆ្នាំ២០២៥ រួមជាមួយនឹងការជឿជាក់យ៉ាងមុតមាំ និងការរំពឹងថា ឆ្នាំ២០២៥ នឹងនាំមកនូវសិរីសួស្តី និងវិបុលភាព។

១. ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ

១.១. ទស្សនវិស័យ

គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋគ្រប់ៗ រូបឲ្យមាន
លំនៅដ្ឋានផ្ទាល់ខ្លួន និងដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរ។

១.២ បេសកកម្ម

បេសកកម្មរបស់ គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ
គ្រប់រូប ជាពិសេសដើម្បីបង្កើនជីវភាពក្នុងការរស់នៅរបស់ពួកគេ អោយកាន់តែប្រសើរឡើង ។

១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍

១. វិន័យ

២. ភាពបត់បែន

៣. ភាពស្មោះត្រង់

៤. ភាពទទួលខុសត្រូវ

៥. ភាពជាអ្នកដឹកនាំ

៦. ការបើកចិត្តអោយទូលាយ

២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (**Borribo Microfinance Institution PLC**) ជាគ្រឹះស្ថានដែលមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ក្នុងការផ្តល់សេវា ហិរញ្ញវត្ថុទៅដល់អតិថិជនរបស់ខ្លួន។ សាខា ឬការិយាល័យដំបូងបង្អស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺ **សាខាជូនពេញ** ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៧ អ៊ីសេហ្សូ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌជូនពេញ រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានពង្រីកបន្ថែមនូវសាខាចំនួនបីគឺ **សាខាក្រុងតាខ្មៅ** ដែលមានអាសយដ្ឋាន ផ្ទះ លេខ២៣ ផ្លូវ អិនជាប់បិល យូ-២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល **សាខាស្រុកអង្គស្នួល** មាន អាសយដ្ឋាន ផ្ទះលេខ ០៤ ផ្លូវជាតិលេខ០៤ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងសាខាមួយ ទៀតគឺ **សាខាស្រុកកៀនស្វាយ** ដែលមានអាសយដ្ឋាន ផ្ទះលេខ អេ-៤៩ ផ្លូវជាតិ លេខ០១ ភូមិធំ ឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

បន្ទាប់មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានបានបង្កើតសាខាថ្មីមួយកន្លែងទៀត ស្ថិតនៅ ផ្ទះ លេខ១៩ ផ្លូវលេខ៣៧១ ភូមិឆ្នោតជ្រៃ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជា ការិយាល័យ កណ្តាលថ្មី។ ហើយម្យ៉ាងវិញទៀត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថាន យើងបានបង្កើតប្រព័ន្ធ **Call Center** ឬ **Hotline** និងផ្តល់មន្ត្រីទំនាក់ទំនង សម្រាប់គាំទ្រ ដល់កិច្ចការអតិថិជន ដើម្បីសម្រួលដល់ការឆ្លើយ តបបណ្តឹង និងសំណួរផ្សេងៗរបស់អតិថិជន ក៏ដូចជាការដោះស្រាយបណ្តឹងជូនអតិថិជនឲ្យបានទាន់ពេលវេលា និងប្រកប ដោយតម្លាភាព ដែលមានលេខទូរស័ព្ទទំនាក់ទំនង លេខ៖ ០៨៧ ២៩៦ ៧៧៧ / ០៨៧ ៤៧៨ ៧៧៧។ គិតត្រឹមបំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសាខាប្រតិបត្តិការចំនួន សរុប៥សាខា មានបុគ្គលិកសរុបចំនួន ៥១នាក់ បាននិងកំពុងបម្រើសេវាកម្មដល់អតិថិជនប្រមាណជាង ៩៨៦ នាក់ ជាមួយ ផលប៉ះពាល់ទាន ២.៨៤២.១២៤ ដុល្លារអាមេរិក ។ នៅថ្ងៃខាងមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នឹងបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទៅដល់ទីជនបទ និងប្រជុំជន ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹង តម្រូវការរបស់អតិថិជន។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើនឆ្នាំ អភិបាលកិច្ចល្អ និងការ ប្តេជ្ញាចិត្តក្នុងសកម្មភាព សង្គម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការបន្ត ពង្រីកបណ្តាញប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេស។



ចំនួនប្រតិបត្តិសាខា ៥ សាខា

រាជធានីភ្នំពេញ

ការិយាល័យប្រតិបត្តិការ
សាខាការិយាល័យកណ្តាល
សាខាខណ្ឌដូនពេញ

ខេត្តកណ្តាល

សាខាក្រុងតាខ្មៅ
សាខាស្រុកកៀនស្វាយ
សាខាស្រុកអង្គស្នួល

៣. ការពង្រីកតំបន់ប្រតិបត្តិការ

បច្ចុប្បន្នគ្រឹះស្ថានមានការិយាល័យចំនួន៥ (ប្រាំ) ទីតាំង ដែលកំពុងប្រតិបត្តិការបម្រើអតិថិជនដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួនពីរសាខា គឺសាខាការិយាល័យកណ្តាល និងសាខាខណ្ឌដូនពេញ និង នៅខេត្តកណ្តាល មាន ចំនួនបីសាខាដូចជា សាខាក្រុងតាខ្មៅ សាខាស្រុកអង្គស្នួល និងសាខាស្រុកកៀនស្វាយ។ លើសពីនេះទៅទៀតគ្រឹះស្ថាន ក៏មានគម្រោងពង្រីកសាខាមួយចំនួនបន្ថែមទៀត ដើម្បីសម្រួលដល់អតិថិជនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម។

៤. ចំណាច់អន្តរាគមន៍ក្រុមប្រឹក្សាភិបាល

កញ្ញា សុខ សូម៉ានីដ

តាំងនាមអោយប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាងខ្ញុំមាន កិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ និងសូមធ្វើការបង្ហាញជូននូវរបាយការណ៍ហិរញ្ញវត្ថុ នៃលទ្ធ ផលដែល សម្រេចបានប្រចាំឆ្នាំ២០២៥ របស់គ្រឹះស្ថាន។ យើងខ្ញុំ សូមអរគុណ និងកោតសរសើរដល់ភាគទុនិក ទាំងអស់ដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំយុទ្ធសាស្ត្រ និងគាំទ្រ ទាំងឡាយ។

គ្រឹះស្ថានបានអនុវត្តយ៉ាងពេញទំហឹងនូវ សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា អំពី វិធានការជួយ សម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជាជនភៀសសឹកដោយ៖ លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃ៣០ ខែក ក្កដា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេល ទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង លុបចោល បំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្លីជាយោធិនពលី រួមទាំងលុបចោលបំណុលរហូតដល់ ១០លានរៀល ជូនដល់អតិថិជន ឬអ្នករួមខ្លីជាយោធិនពិការ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើ មូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

លើសពីនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមអរគុណចំពោះបុគ្គលិកគ្រប់រូប សម្រាប់ ការលះបង់ ការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបម្រើអតិថិជនរបស់យើងប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនឹងប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តក៏ ដូចជាការគាំទ្រកន្លងមកដល់គ្រឹះស្ថានបរិបូរណ៍។ បរិបូរណ៍ ប្តេជ្ញាចិត្តបន្តខិតខំបម្រើផ្តល់គុណតម្លៃ ដើម្បីបំពេញ តម្រូវការ និង ការរំពឹងទុករបស់អតិថិជន។ សូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំង បុគ្គលិកទាំងអស់ជួប ប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
ប្រធានក្រុមប្រឹក្សាភិបាល
សុខ សូម៉ានីដ

៥. ចំណាប់អារម្មណ៍នាយកគ្រប់គ្រងទូទៅ

លោក អ៊ុក តូរ៉ានី

តាងនាមខ្ញុំ ជានាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមធ្វើការបើកបង្ហាញ ពីរបាយការណ៍ប្រចាំឆ្នាំ២០២៥ ជូនលោក លោកស្រី និងសាធារណជនឱ្យជ្រាបជាព័ត៌មានដូចតទៅ។ អស់រយៈ ពេលជាង ១៤ឆ្នាំមកនេះ គ្រឹះស្ថានបរិបូរណ៍ មានមោទកភាពក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត របស់អតិថិជន ក្នុងបេសកកម្មផ្តល់ នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍សហគ្រាសធុន តូច និងមធ្យម និងកសិករ ជាពិសេសស្រ្តី ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ ការផ្តល់ សេវាអតិថិជនគឺជាចំណុចមួយដែលខ្ញុំផ្ដោតសំខាន់យ៉ាងខ្លាំង។ ខ្ញុំជឿថាការជឿទុកចិត្តពីអតិថិជនគឺជាគ្រឹះនៃ ភាពជោគជ័យរបស់ធនាគារ។ ដូច្នេះ ខ្ញុំតែងតែព្យាយាមធានាថាសេវាកម្មទាំងអស់មានគុណភាពខ្ពស់ មានភាព ទំនើប និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អតិថិជន។ ខ្ញុំក៏ផ្ដោតលើការបង្កើតទំនាក់ទំនងយូរអង្វែង ជាមួយអតិថិជន ដោយផ្អែកលើភាពស្មោះត្រង់ និងភាពជឿជាក់។

ជាមួយគ្នានេះ គ្រឹះស្ថានបានខិតខំផ្តល់ឱកាសឲ្យបុគ្គលិកទាំងអស់ក្នុងការទទួលបានការបណ្តុះបណ្តាល ទាំងក្នុងនិងក្រៅស្ថាប័នដើម្បីពង្រឹងសមត្ថភាពក្នុងការបន្តការរីកចម្រើនជាមួយស្ថាប័ន។ គ្រឹះស្ថានបាន សហការ ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នដទៃទៀត ក្នុងការផ្តល់វគ្គបណ្តុះប ណ្តាលទៅតាមមុខជំនាញផ្សេងៗ។ ការយកចិត្តទុកដាក់លើមុខងារត្រួតពិនិត្យ ផ្ទៃក្នុង គ្រឹះស្ថានបានបញ្ចូល បុគ្គលិកទៅសិក្សាស្វែងយល់បន្ថែមលើការអនុវត្ត និងការគ្រប់ គ្រងមុខងារសេវានៃកម្មវិធីផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ការ ធ្វើសេវាកម្មផ្ទៃក្នុង និងការគ្រប់គ្រងលើការអនុវត្ត ឲ្យបានល្អបំផុតនិងការអនុលោមតាមច្បាប់បទប្បញ្ញត្តិជាដើម។ យ៉ាងណាមិញដើម្បីគាំទ្រលើការផ្តល់ សេវាឥណទានជូនអតិថិជនឲ្យកាន់តែប្រសើរឡើង គ្រឹះស្ថានបានផ្តល់វគ្គប ណ្តុះបណ្តាលដល់បុគ្គលិក ដូចជា ការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ការដោះស្រាយបញ្ហា និង ឥរិយាបថក្នុងការ បំពេញការងារប្រកបដោយសុជីវធម៌និងវិជ្ជាជីវៈ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅតែបន្តផ្តល់សេវាកម្មជូនដល់អតិថិជនដែលមានតម្រូវការ ក្នុងការ ប្រើប្រាស់ប្រាក់កម្ចីមួយភាគ តូច ក្នុងចំណោមអតិថិជនសរុបរបស់គ្រឹះស្ថានជាង ៩៨៦នាក់ នៅតាម ការិយាល័យ ប្រតិបត្តិការរួមមាន៖ ៤សាខា និងមួយការិយាល័យកណ្តាល គ្រឹះស្ថានបានផ្តល់ជូនអតិថិជនមាន ប្រាក់ចំណូលទាប និង មធ្យមដើម្បីរក្សាអោយបាននូវនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិឱ្យស្របទៅ នឹងយុទ្ធសាស្ត្រដែលបានដាក់ជូន និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ បន្ថែមពី នេះទៅទៀត គណៈគ្រប់គ្រងគ្រឹះស្ថាន បានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍផលិតផល ដែលសម្របខ្លួនទៅនឹង តម្រូវ ការរបស់អតិថិជន នៅលើទីផ្សារដែលមានការ ប្រកួតប្រជែង និងការវិវត្តខ្ពស់ដែលជាលទ្ធផលគ្រឹះស្ថានផ្តល់

ជូននូវសេវាឥណទានរួមមាន៖ ឥណទានក្រុមសាមគ្គី ឥណទានខ្នាតតូចបំផុត ឥណទានឯកត្តបុគ្គល ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ឥណទានឯកត្តជន ឥណទានទិញម៉ូតូ និងឥណទានបុគ្គលិក។ គ្រឹះស្ថានបានប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រដែលផ្តល់នូវអាទិភាពលើការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន និងការបណ្តុះបណ្តាលអភិវឌ្ឍន៍បុគ្គលិកគ្រប់កម្រិតទាំងអស់ជាចម្បង។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដៃគូ ទាំងអស់ សម្រាប់ការគាំទ្រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី នាពេលកន្លងមក។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកចិត្តទុកដាក់ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការបំពេញតួនាទីរៀងៗខ្លួន។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ចំពោះការណែនាំ និងគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបេសកកម្មរួមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ ភីអិលស៊ីនាពេលកន្លងមក។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនគ្រប់រូបចំពោះភាពស្មោះត្រង់របស់ពួកគាត់ ដែលជាកត្តាលើកជំរុញ យើងខ្ញុំឆ្ពោះទៅកាន់គោលបំណងរបស់យើងជារៀងរាល់ថ្ងៃ។ សូមអរគុណចំពោះចំពោះភាគទុនិករបស់យើង ចំពោះការបន្ត ជឿជាក់លើបេសកកម្មរបស់យើង។ សូមអរគុណចំពោះបុគ្គលិករបស់យើង ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំនៃភាពជោគជ័យ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលយើងបានសម្រេចរួមគ្នា។ ក្រឡេកមើលទៅឆ្នាំ២០២៦ ខាងមុខ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសន្ទុះដ៏ខ្លាំងក្លានេះ។ គោលដៅរបស់យើងគឺការផ្តោតទៅលើការពង្រឹងទំនាក់ទំនងជាមួយអតិថិជន ការប្រើប្រាស់ផលិតផលដើម្បីបង្កើនលទ្ធភាពទទួលបានសេវាកម្ម ។ យើងមានគោលបំណងធ្វើអនុវត្តប្រកបដោយ ទំនួលខុសត្រូវ ហើយធានាថាការអភិវឌ្ឍរបស់យើងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំដែលយើងផ្តល់សេវាកម្មផងដែរ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
នាយកគ្រប់គ្រងទូទៅ
អ៊ុក តូកនី

៦. ផលិតផល និងសេវាកម្ម

៦.១. សេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសេវាកម្មតែមួយគត់គឺផ្តល់ប្រាក់កម្ចីដែលយកចិត្តទុកដាក់ លើអតិថិជន និងរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធពោលពេញដោយភាពរួសរាយ ញញឹម រាក់ទាក់ ប្រកបដោយក្រម សីលធម៌ និងវិជ្ជាជីវៈការងារ ដើម្បីធានាបាននូវសេវាកម្មល្អឥតខ្ចោះ។

៦.២. ផលិតផល

ដោយមើលឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមជនបទ ក្នុងការស្វែងរកប្រភពដើមទុនដើម្បីបង្កើត ទ្រទ្រង់ និងពង្រីកមុខរបរអាជីវកម្មរបស់ពួកគាត់អោយកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនស្របតាមទីផ្សារ បច្ចុប្បន្នមានការកើនឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានសម្រេចផ្តល់នូវសេវាកម្មប្រាក់កម្ចីដែល បត់បែនទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនទាំងទំហំឥណទាន និងពេលវេលានៃការបង់សងត្រឡប់។ អតិថិជនអាចធ្វើការជ្រើសរើស ដោយរបៀបនៃការបង់សងរយៈពេលវែង ឬរយៈពេលខ្លី ទៅតាមការសម្រេចចិត្ត របស់អតិថិជន និងរបៀបនៃការបង់សង មានច្រើនបែបទៅតាមតម្រូវការរបស់អតិថិជន។ សេវាកម្មប្រាក់កម្ចីរួម មានដូចជា៖

- ឥណទានក្រុមសាមគ្គី
- ឥណទានខ្នាតតូចបំផុត
- ឥណទានឯកត្តជន
- ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ឥណទានឯកត្តបុគ្គល
- ឥណទានទិញម៉ូតូ
- ឥណទានបុគ្គលិក



៦.២.១ ឥណទានក្រុមសាមគ្គី

ឥណទានក្រុមសាមគ្គី គឺជាឥណទានដែលតម្រូវឲ្យមានសមាជិកគ្រួសារ ចាប់ពីពីរគ្រួសារឡើងទៅ។ ឥណទាននេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបមុខរបរ និងជួយបង្កើតប្រាក់ចំណូលដើម្បីធ្វើឲ្យ ជីវភាព រស់នៅរបស់អតិថិជនកាន់តែប្រសើរជាងមុន។



023 222 119 facebook.com/borribomfi
023 222 776 www.borribo.com.kh

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូត ដល់ ២.០០០ ដុល្លារ
ឬសមមូល ៤០០.០០០រៀលដល់ ៨.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ១២ ខែ
- របៀបសង លៃសំប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរ្យប្រចាំខែ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-។
- ឯកសារផ្សេងៗ
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- ✓ មានសញ្ញាតិខ្មែរ
- ✓ អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
- ✓ មានទីលំនៅច្បាស់លាស់
- ✓ មានមុខរបរត្រឹមត្រូវស្របច្បាប់
- ✓ មានលទ្ធភាពគ្រប់គ្រាន់
- ✓ ពុំមានជាប់បទពិរុទ្ធផ្សេងៗ

៦.២.២. ឥណទានខ្នាតតូចបំផុត

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទឥណទានសម្រាប់ផ្តល់ជូនអតិថិជនដែលមានបំណងចង់ពង្រីកអាជីវកម្ម ឬ ទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ២.៥០០ ដុល្លារ
ឬសមមូល ៤០០.០០០រៀលដល់ ១០.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ២៤ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរ្យប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-។
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៣. ឥណទានឯកត្តជន

ឥណទានឯកត្តជន ឬឥណទានមន្ត្រីរាជការ គឺជាឥណទាន សម្រាប់ផ្តល់ជូនអតិថិជនដែលបម្រើការងារ ជាគ្រូ បង្រៀន គ្រូពេទ្យ ប៉ូលីស និងស្ថាប័នរដ្ឋជាដើម។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ២.៥០០ ដុល្លារ
ឬសមមូល ៤០០.០០០រៀល ដល់ ១០.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ២៤ ខែ
- របៀបសង លែងប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរជាប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានមុខរបរការងារជាមន្ត្រីបំរើការងាររដ្ឋ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ចិតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៤.ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទានដែលគ្រឹះស្ថានរៀបចំផ្តល់ជូនទៅលើអតិថិជនគ្រប់ស្រទាប់ វណ្ណៈ រាល់តម្រូវការជាក់ស្តែងរបស់ពួកគាត់ ដោយផ្ដោតទៅលើគោលបំណងនៃការប្រើប្រាស់ឥណទាននិងស្របតាម លក្ខខណ្ឌដូចជា៖

- ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន
- ទិញសម្ភារដាក់គេហដ្ឋាន ។ល។
- ដោយមិនផ្ដោតទៅលើការមានប្លង់កម្មសិទ្ធិដាក់ធានា

ប៉ុន្តែគ្រឹះស្ថានសិក្សាស៊ីជម្រៅចំណុចស្នូលចំពោះអតិថិជន ដែលមានប្រវត្តិបង់សងប្រាក់ល្អមានលទ្ធភាពសងគ្រប់ គ្រាន់មានទីលំនៅច្បាស់លាស់ និងមានផ្ទះផ្ទាល់ខ្លួន ជាពិសេសមានមុខរបរ និងការងារស្រប ច្បាប់ទើបផ្តល់កម្ចីជូន។





ប្រើប្រាស់ជីវិតកាន់តែប្រសើរ
Build a Better Life

☎ 023 222 119 🌐 facebook.com/borribomfi
☎ 023 222 776 🌐 www.borribo.com.kh

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ៦,០០០ ដុល្លារ
ឬសមមូល ៤០០.០០០រៀលដល់ ២៤.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី០៦ខែ រហូតដល់ ៤៨ខែ
- របៀបសង រំលស់ប្រាក់ដើម និងការប្រាក់ថេរប្រចាំខែ
- មានការដាក់ធានានូវប័ណ្ណសម្គាល់យានយន្តម៉ូតូ ម៉ូតូកង់ប៊ី pass app និងឡាន ឬប័ណ្ណតូប និងប្លង់ដីផ្ទះ។

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៥. ឥណទានឯកត្តបុគ្គល

ឥណទានឯកត្តបុគ្គល គឺជាប្រភេទឥណទានងាយស្រួលសម្រាប់ផ្តល់ជូនអតិថិជន ដែលមានអាជីវកម្មសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងគ្រួសារ ពង្រីកអាជីវកម្ម បង្កើតមុខរបរ ឬដើម្បីបន្ថែមចំណូលជួយលើកកម្ពស់ជីវភាពគ្រួសារ ដោយ ឥណទាននេះគឺ តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី និងអ្នកធានា។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៥០,០០០ដុល្លារ
 ឬសមមូល ៤០០.០០០រៀលដល់៨០.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៧២ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ មានទ្រព្យដាក់ធានាម្តង (ប្លង់រឹង ប្លង់ទន់ ប្លង់តូប-ល-)
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៦. ឥណទានទិញម៉ូតូ

ឥណទានទិញម៉ូតូ គឺជាផលិតផលឥណទានមួយប្រភេទដែលផ្តល់កម្ចីដល់អតិថិជន ដែលមានគោលបំណង សម្រាប់យកទៅទិញម៉ូតូថ្មី ឬ ម៉ូតូដែលប្រើប្រាស់រួចហើយ (ម៉ូតូមួយទឹក) ។

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀលទំហំប្រាក់កម្ចីចាប់ពី ១០០ដុល្លារ ដល់ ៣.០០០ដុល្លារ ឬសមមូល ៤០០.០០០ រៀលដល់ ១២.០០០.០០០ រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៣០ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការប្រចាំខែ



លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦០ ឆ្នាំ គិតត្រឹមថ្ងៃអនុម័ត
- មានសញ្ជាតិជាខ្មែរ
- លក្ខខណ្ឌក្នុងការខ្ចីអាចខ្ចីម្តងបាន
- ត្រូវយកប័ណ្ណសម្គាល់យានយន្តម៉ូតូដែលទិញនោះមកដាក់ធានាលើបំណុលដែលបានខ្ចី
- មានទីលំនៅច្បាស់លាស់ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន
- មានការងារច្បាស់លាស់(ជាបុគ្គលិកពេញសិទ្ធិ)

- ប្រាក់បៀវត្សចាប់ពី ១៥០ ដុល្លារអាមេរិកឡើងទៅ
- មានមុខរបរស្របច្បាប់ និងចំណូលច្បាស់លាស់
- មិនជាប់ពន្ធផ្សេងៗ (ជនជាប់ចោទ)
- មានភាពទៀងត្រង់ និង សហការល្អជាមួយគ្រឹះស្ថាន
- អាចផ្តល់ជូន ១០០% នៃតំលៃម៉ូតូ
- មិនចាំបាច់រត់ការឯកសារ ភូមិ ឃុំ/សង្កាត់

ឯកសារដែលតម្រូវឲ្យមាន

- ✓ មានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ច្បាប់ចម្លង)

+ សំរាប់អ្នកធ្វើការ៖

ប័ណ្ណសំគាល់ខ្លួនបុគ្គលិក រឺ ឯកសារបញ្ជាក់ការងារ រឺ កិច្ចសន្យាការងារ

លិខិតបញ្ជាក់ប្រាក់បៀវត្ស រឺ របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ក្នុងធនាគារ (បីខែចុងក្រោយ)

+ សំរាប់អ្នកប្រកបអាជីវកម្ម៖

- ✓ លិខិតអនុញ្ញាតអាជីវកម្ម (បើមាន)
- ✓ ឯកសារគាំទ្រចំណូលចំណាយ

+ ករណីមានអ្នកធានា

- ✓ អ្នកធានាតម្រូវអោយមានលក្ខខណ្ឌដូចអ្នកខ្ចី និង អ្នករួមខ្ចី ។

៦.២.៧.ឥណទានបុគ្គលិក

ឥណទានបុគ្គលិក គឺជាប្រាក់កម្ចីដែលផ្តល់ឲ្យបុគ្គលិក ក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ចំពោះកម្ចីលក្ខខណ្ឌបុគ្គលិកទាំងអស់របស់គ្រឹះស្ថានដែលត្រូវការកម្ចីត្រូវតែ ឆ្លងដំណាក់កាលសាកល្បងការងារ និងជាប់ក្លាយជាបុគ្គលិកពេញសិទ្ធិ ទើបស្ថាប័នផ្តល់ឥណទានជូនតាមទំហំទឹកប្រាក់ដែលត្រូវបានកំណត់នៅក្នុង គោលការណ៍របស់គ្រឹះស្ថាន។

ប្រសិនបើបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ក៏អិលស៊ី ទាំងអស់ដែល ស្នើសុំឥណទាន លើ គោលការណ៍ខាងលើ តម្រូវឲ្យមានទ្រព្យជាក់ធានា ដូចជា ប្រភេទដី ផ្ទះ អគារ ប័ណ្ណតូប និងប័ណ្ណសម្គាល់យាន យន្ត (ម៉ូតូ ឬ ឡាន) ឬ អ្នករួមខ្ចីដើម។



ធ្វើអោយជីវិតកាន់តែប្រសើរ
Build a Better Life




☎ 023 222 119 f facebook.com/borribomfi
☎ 023 222 776 🌐 www.borribo.com.kh


៧. ភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានភាគទុនិកចំនួនបីរូបនៅដដែលគឺ៖

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន (ដុល្លារ)
កញ្ញា សុខ សូម៉ានីដ	៣៣.៣៣%	៦០០.០០០
លោកស្រី សិន កាហ្វីន	៣៣.៣៣%	៦០០.០០០
លោកស្រី បេ លី	៣៣.៣៣%	៦០០.០០០
សរុប	១០០.០០%	១.៨០០.០០០



**Organization Chart
Borribo Microfinance Institution Plc
For Dec 2025**



#19, Street 371, Phum Thnout Chom Sangkat Boeung Tumpun, Khan Meanchey, Phnom Penh.

៨. ប្រតិបត្តិការឥណទាន

៨.១ ការផ្តល់ឥណទាន


ក្នុងឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ ក៏អិលស៊ី មានសមតុល្យឥណទានសរុប ២.៨៤២.១២៤ ដុល្លារអាមេរិក និងចំនួនអតិថិជនសរុប ៩៨៦នាក់។ ចំនួនសមតុល្យឥណទាននេះមានការធ្លាក់ចុះជាងឆ្នាំ ២០២៤ ដោយសារការផ្តល់ឥណទានមានការរឹងបន្តឹងជាងមុនដើម្បីពង្រឹងប្រសិទ្ធភាពឥណទាន ម្យ៉ាងវិញទៀត ទោះអតិថិជនមានតម្រូវការចាំបាច់ច្រើន តែភាពស្មោះត្រង់របស់អតិថិជន និងលទ្ធភាព អត្ថបរិក ក៏ជាចំណុចដែល យើងត្រូវសិក្សាអោយបានលម្អិតក្នុងដំណើរការផ្តល់ឥណទានដើម្បីប្រកបដោយប្រសិទ្ធភាពដែរ យើងអាចផ្តល់ ជូន តែទៅតាមលទ្ធភាពដែលគាត់កម្ចីបានជៀសវាងផ្តល់ជូនខុសគោលដៅ និងលទ្ធភាពដែលអាចផ្តល់អោយ មិន មែនផ្តល់កម្ចីដោយមិនមានការទំនួលខុសត្រូវ ខុសពីក្រុមវិជ្ជាជីវៈការងារនោះទេ។ ទាំងនេះក៏ជាហេតុធ្វើឲ្យបិទបិទ ចំនួនអតិថិជនកម្ចី។ យ៉ាងណាមិញ បើទោះបីជានៅក្នុងឆ្នាំ២០២៥នេះ មានការធ្លាក់ចុះជាងឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់នៅតែធ្វើការតាមដាន និងយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យ ទទួលបានការបណ្តុះបណ្តាល អំពីមូលដ្ឋានគ្រឹះ (ជាពិសេសមន្ត្រីឥណទាន និងមន្ត្រីបំរើសេវាអតិថិជន) អំពីនីតិ វិធីគោលការណ៍ឥណទាន និងគោលការណ៍ដោះស្រាយកម្ចីដែលមានការយឺតយ៉ាវអោយកាន់តែច្បាស់ និងស៊ីជម្រៅ។ មួយវិញទៀតដើម្បីផ្តល់ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវ និងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យ ឥណទាន តាមដានឥណទាន និងវិភាគឥណទាន។

២០២៥		សមមូលជាដុល្លារអាមេរិក	
ឥណទានផលិតផល	ចំនួនឥណទាន	ចំនួនអតិថិជន	ភាគរយ
ឥណទានក្រុមសាមគ្គី	៤២៧	២	០.០២%
ឥណទានខ្នាតតូចបំផុត	៤២.១៣៣	៥១	១.៤៨%
ឥណទានឯកត្តបុគ្គល	៥៣.៧០០	៥១	១.៨៩%
ឥណទានបុគ្គលិក	១៧៩.៩៤៤	១០	៦.៣៣%
ឥណទានទិញម៉ូតូ	២៩៥.៦៨២	២០២	១០.៤០%
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៤៩៤.១១១	៣៨៧	១៧.៣៩%
ឥណទានឯកត្តជន	១.៧៧៦.១២៧	២៨៣	៦២.៤៩%
សរុប	២.៨៤២.១២៤	៩៨៦	១០០%

៨.២ ការផ្តល់ឥណទានតាមវិស័យ

ស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏អិលស៊ី ក៏នៅតែទទួលរងនូវផលប៉ះពាល់ជាខ្លាំង ដោយសារអតិថិជនបានបាត់បង់ការងារ និងប្រាក់ចំណូលជាច្រើនក្នុង កំឡុងពេលជំងឺកូវីដ-១៩ផ្ទុះរហូតមកដល់ពេលបច្ចុប្បន្ន តាមបណ្តារោងចក្រ ក៏ដូចជាការនាំចេញរាល់ទំនិញ មួយចំនួនធំត្រូវបានឈរជើង មិនអាចនាំចេញដោយសេរីដូចដើមនៅឡើយទេ ដែលជាហេតុធ្វើឲ្យឥណទាន ទទួលរងនូវឥទ្ធិពលមួយចំនួនរួមមាន៖ ឥណទានមិនដំណើរកើនឡើង ការបង់សងត្រឡប់របស់អតិថិជន មានការយឺតយ៉ាវ និងការផ្តល់ប្រាក់កម្ចីមានការធ្លាក់ចុះ។

វិភាគតាមវិស័យសេដ្ឋកិច្ច



គណនាតាមវិស័យ	២០២៣	២០២៤	២០២៥
កសិកម្ម	៤១៥.០១៨	២៣៩.៥១៦	១៦០.៨២៨
ពាណិជ្ជកម្ម	១២៦.៨៥៩	១១៥.៣៨២	៩៥.៧១៩
សេវាកម្ម	១៥៧.៤៣៨	៩៩.៩៧៣	៥៩.៣១០
ដឹកជញ្ជូន	១៤៧.៣៩៨	៩២.៧៣៧	៦៨.១៨០
សំណង់	២៤៨.២១៨	២១៨.២៥១	១៨៦.៥៧៥
ក្រុមគ្រួសារ	២.៣៣៦.០៥០	១.៩៤៨.៥០១	១.៦៧៦.៤៨១
ផ្សេងៗ	៦៨៨.៦១០	៧៣៣.២៨៥	៥៩៥.០៣១
សរុប	៤.១១៩.៥៩០	៣.៤៤៧.៦៤៣	២.៨៤២.១២៤

២០២៥		សមមូលជាដុល្លារអាមេរិក	
គណនាតាមវិស័យ	ប្រាក់រៀល	ប្រាក់រៀលប្តូរជាដុល្លារ	ប្រាក់ដុល្លារ
កសិកម្ម	១.៦៦១.៣០០	១៦០.៤១៣	១៦០.៨២៨
ពាណិជ្ជកម្ម	៨៩.៨៧៩.១០០	៧៣.២៤៩	៩៥.៧១៩
សេវាកម្ម	០	៥៩.៣១០	៥៩.៣១០
ដឹកជញ្ជូន	៧៣.៨៤៤.៤០០	៤៩.៧១៩	៦៨.១៨០
សំណង់	៥៩.៣៥៩.៣០០	១៧១.៧៣៥	១៨៦.៥៧៥
ក្រុមគ្រួសារ	៩២៨.៤៣៨.០០០	១.៤៤៤.៣៧១	១.៦៧៦.៤៨១
ផ្សេងៗ	៣១៩.៥៤០.៥០០	៥១៥.១៤៦	៥៩៥.០៣១
សរុប	១.៤៧២.៧២២.៦០០	២.៤៧៣.៩៤៤	២.៨៤២.១២៤

៩. ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺសំដៅទៅលើហានិភ័យមីក្រូហិរញ្ញវត្ថុដែលទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងការបង់សងរបស់ភាគីអ្នកខ្ចី មិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបាន ព្រមព្រៀងគ្នា។ ការគ្រប់គ្រងហានិភ័យ គឺមានតួនាទីសំខាន់ក្នុង ការពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី ដើម្បីសម្រេចនូវគោលដៅរួមរបស់ស្ថាប័នដោយផ្ដោតជាសំខាន់ ទៅលើការការពារមូលធន និងការចាប់យកចំណុចប្រសើរ បំផុតនៃទំនាក់ទំនងរវាងហានិភ័យ និងទិន្នផល ការគ្រប់គ្រងហានិភ័យ គឺធានាឲ្យបានថាដំណើរការពង្រីកអាជីវកម្មរបស់ គ្រឹះស្ថាន នឹងប្រព្រឹត្តទៅប្រកប ដោយបរិយាកាសរីកចម្រើន និងចីរភាពនៅក្នុងបរិបទទីផ្សារប្រកួតប្រជែង និងទីផ្សារផ្លាស់ប្តូរជាមួយហានិ ភ័យ ស្ថិតក្នុងកម្រិតដែលអាចទទួលយកបានព្រមទាំងមានការអនុលោមតាមយ៉ាងពេញលេញជាមួយ បទដ្ឋានច្បាប់និងបទបញ្ញត្តិនានារបស់ប្រទេសកម្ពុជា ។


មុខងារគ្រួតពិនិត្យហានិភ័យ គឺជាមុខងារដាច់ដោយឡែក និងឯករាជ្យពីមុខងារអាជីវកម្ម និងសវនកម្ម ប៉ុន្តែមុខ ងារទាំងនេះចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រង និងជំរុញនូវហានិភ័យនៅគ្រប់កម្រិតខុសៗ គ្នា និងទៅតាមមុខងារ ខ្សែបន្ទាត់ផ្សេងៗគ្នានៅក្នុងប្រព័ន្ធរបស់ស្ថាប័ន ។


១០. លទ្ធផលប្រតិបត្តិការ

ក្នុងឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជន របស់ខ្លួនសរុបទឹកប្រាក់ចំនួន ២.៤៧៣.៩៥៦ ដុល្លារអាមេរិក និងទឹកប្រាក់សរុបជាប្រាក់រៀល ១.៤៧២.៧២២.៦០០រៀល ដែលបានថយចុះប្រមាណជា ៨.១៩% បើធៀបនឹងឆ្នាំ២០២៤ កន្លងមក។ ដោយក្នុងឆ្នាំ២០២៣ ទំហំឥណទានមានរហូតដល់ ៣.០៤៥.២៧៦ដុល្លារអាមេរិក និងលុយរៀលមានចំនួន ១.៦០៩.៤៦៩.៨០០រៀល ។ កត្តាដែលធ្វើអោយថយចុះនូវទំហំឥណទាន គឺដោយសារអតិថិជនបាត់បង់ ការងារ គ្មានប្រភពចំណូលច្បាស់លាស់ ដូច្នេះការបង់សងមានការយឺតយ៉ាវ។ ទន្ទឹមនឹងការថយចុះនូវទំហំ ឥណទាន។

➤ ទិន្នន័យប្រតិបត្តិការ

	២០២៥	២០២៤	២០២៣
ចំនួនខេត្ត/រាជធានី	១៥	១៦	១៧
ចំនួនស្រុក	៧១	៧៤	៨៣
ចំនួនឃុំ	២៤១	២៨១	២៥៨
ចំនួនសាខា	៥	៥	៥
ចំនួនអតិថិជន	៩៨៦	១.១៦៦	១.៦២៦
ផលប័ត្រឥណទាន (ដុល្លារ)	២.៤៧៣.៩៤៤	៣.០៤៥.២៧៦	៣.៦៣៥.៤៣៩
ផលប័ត្រឥណទាន (រៀល)	១.៤៧២.៧២២.៦០០	១.៦០៩.៤៦៩.៨០០	១.៩៣៦.៦០៤.២០០
ចំនួនបុគ្គលិក	៥១	៥១	៧០





១១. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ

១១.១. របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាស់លាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ គឺអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១១.២. សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺទាក់ទងនឹងការផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

១១.៣. លទ្ធផលហិរញ្ញវត្ថុ

	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់ការិយបរិច្ឆេទ	២១៨.២៨៨	៨៧៥.៥៥៣

១១.៤. ភាគលាភ

ក្រុមប្រឹក្សាភិបាលមិនបានណែនាំឲ្យមានការបង់ភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

១១.៥. ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅ ឬពីទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

១១.៦. បំណុលពិបាកទារ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោលឥណទានពិបាកទារ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាឥណទានពិបាកទារទាំងអស់ត្រូវបានលុបចោលនិងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យមានភាពចាំបាច់ក្នុងការលុបចោលនូវឥណទានពិបាកទារ ឬចំនួនសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

១១.៧.ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការកើនឡើងនៃការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

១១.៨.វិធីសាស្ត្រក្នុងការវាយតម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និងដែលអាចបណ្តាលឱ្យមានការកើនឡើង ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តក្នុងមក លើទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនឡើយ។

១១.៩.បំណុលជាយថាហេតុ និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ
 - (២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនដែលបានកើតឡើង ចាប់តាំងពីចុងការិយបរិច្ឆេទនេះ។
- តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ឬអាចត្រូវបានទាមទារឱ្យសង ក្នុងរយៈពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹងឬអាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

១១.១០. ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបានវែកញែកក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យមានចំនួនណាមួយដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ មានការក្លែងប្លែងឡើយ។

១១.១១. ប្រតិបត្តិមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈ ជាសាវ័ន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងកាលបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាវ័ន្ត ឬមិនប្រក្រតីបានកើតឡើង ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

១១.១២. ដើមទុន

ក្រុមហ៊ុនពុំមានការបោះផ្សាយភាគហ៊ុនណាមួយ ក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយក្នុងអំឡុងកាលបរិច្ឆេទ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងកាលបរិច្ឆេទនេះទេ។

១១.១៣. សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការងារចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយរួមមាន៖

កញ្ញា សុខ សូម៉ានិដ

លោកស្រី ស៊ិន កាហ្វីន

លោកស្រី បេ លី

លោក ឈុន វណ្ណៈ

១១.១៤. អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយជាមួយនិងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

១១.១៥. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលតម្រូវឲ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលនយោបាយទាំងនេះឲ្យជាប់លាប់។
- (ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាន នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាព ធុនតូច និងមធ្យម (“ស.រ.ហ.អ.ក.ស..ធា.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានសមរម្យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់ស្មានបាន និង

(ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសាវ័ន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការ របស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

១១.១៦. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី៩ ដល់៣៨ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាព ធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល



កញ្ញា សុខ សុម៉ានីដ
ប្រធានក្រុមប្រឹក្សាភិបាល

១២. សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ថា ("ក្រុមហ៊ុន") រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍ចំណូលពេញលេញ របាយការណ៍ប្រែប្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី៩ ដល់ ៣៨។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការិយបរិច្ឆេទតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ("ស.ស.អ.ក")។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានពណ៌នាកាន់តែលម្អិតក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។

ទំនួលខុសត្រូវខាងឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយ ស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ រួមទាំងស្តង់ដារឯករាជ្យភាពអន្តរជាតិ ("ក្រមសីលធម៌ IESBA") របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ ដែលពាក់ព័ន្ធនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសដែលមានផលប្រយោជន៍សាធារណៈ រួមជាមួយនិងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំងនេះ និងក្រមសីលធម៌ IESBA។

១២.១. ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំ មិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវ ព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនិងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើង មានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំបានសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មាន ផ្សេងៗ យើងខ្ញុំត្រូវឱ្យរបាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះ ទេ។

១២.២. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិតត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរៀបចំប្រព័ន្ធគ្រួត ពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនឱ្យជៀសផុតពីកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ក្នុងការវាយ តម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិន្នាការនៃដំណើរការអាជីវកម្ម ហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវវត្ថុធាតុដែលពាក់ព័ន្ធនឹងនិន្នាការនៃដំណើរការអាជីវកម្ម ហើយប្រើ ប្រាស់នូវមូលដ្ឋានគណនេយ្យបែបអនិន្នាការ លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយក្រុមហ៊ុន ឬ បញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ។

១២.៣. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផលថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលអោយមានការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយ ការណ៍សវនកម្មដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺអំណះអំណាងមាន

កម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនបានធានាថា ការធ្វើសវនកម្មដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬការកាន់ច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើជាលក្ខណៈមួយ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

១២.៤. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានការអះអាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកាន់ច្រឡំ និងចេញនូវរបាយការណ៍សវនកម្ម ដែលរួមមាន មតិយោបល់របស់យើងខ្ញុំ។ ការអះអាងយ៉ាងសមហេតុផល គឺជាការអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែកត់សម្គាល់ឃើញនូវកំហុសឆ្គងជាសារវន្តរាល់ពេលដែលមានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការកាន់ច្រឡំ ត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅទូទាំងសវនកម្មទាំងមូល។ យើងខ្ញុំក៏បានកំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើបណ្តាលមកពីការក្លែងបន្លំ ឬកាន់ច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការកាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬការរំលោភលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។

ស្វែងយល់ពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ។

វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងដែលពាក់ព័ន្ធ ដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។

ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាភក្តីឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬកែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការលាតត្រដាងទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន រហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្ខំឱ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅទូទាំងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖ (ត)

វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនតំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបបឋមមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំធ្វើការប្រស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការវិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

១២.៥.បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើងជូនចំពោះតែភាគហ៊ុននិករបស់ក្រុមហ៊ុនប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបុគ្គលដទៃណាទាក់ទងនឹងខ្លឹមសារនៃរបាយការណ៍នេះទេ។

មតិយោបល់សវនកម្មរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គឺ qualified ដោយសារក្រុមហ៊ុនមិនបានរក្សាបញ្ចូលមតិនៃចំណូលមិនទាន់ទទួលស្គាល់ និងការប្រាក់ដែលបានបង្កកទុក ដែលតម្រូវដោយ ស.វ.ហ.ក.ស.ឆ.គ.ម។ ក្នុងអំឡុងការិយបរិច្ឆេទនេះ ដើម្បីអនុលោមតាមតម្រូវការនៃ ស.វ.ហ.ក.ស.ឆ.គ.ម ក្រុមហ៊ុនបានកំណត់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំមុន ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ២៦ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។


ប៊ូ ឌី អូ (ខេមបូឌា) លីមីតធីត

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

❖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		៣១ ធ្នូ ២០២៥		៣១ ធ្នូ ២០២៤		១ មករា ២០២៤	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិកកំណត់ឡើងវិញ	ពាន់រៀលកំណត់ឡើងវិញ	ដុល្លារអាមេរិកកំណត់ឡើងវិញ	ពាន់រៀលកំណត់ឡើងវិញ
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	៧	៣២.៦១១	១៣០.៨៦៨	៩៥.៧៣៣	៣.៨៥៣.២៥៥	១៨៦.១៨៩	៧៦០.៥៨២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	៩៤.៥៩២	៣៨៣.៦១១	៩៤.៥៦៥	៣.៨០៦.២៤៤	៩៣.៣៩៦	៣៨១.៥២៣
សមតុល្យនៅធនាគារផ្សេងៗ	៩	១.៤១២.៣៤១	៥.៦៦៧.៧២៤	១.៥២៤.៩២៤	៦.១៣៤.៨១៩	១.៧៩៤.០៥២	៧.៣២៨.៧០២
ឥណទានទៅអតិថិជន	១០	២.១៥០.៥៤៦	៨.៦៣០.១៤២	២.៥៤២.៩៦០	១០.២៣៥.៤១៤	៣.៣២៨.៤៣៦	១៣.៥៩៦.៦៦១
គណនីត្រូវទទួលផ្សេងៗ	១១	៩៥.៤៧៨	៣៨៣.១៥៤	៩៥.៨០៧	៣.៨៥៦.២៣៣	១០១.៦៧៣	៤១៥.៣៣៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៤៧.៤៥៦	១៨០.០០៧	៤៧.២៩៩	១៩០.៣៧៨	៥៣.១៦១	២១៧.១៦៣
ទ្រព្យសកម្មពន្ធពន្យារ		២៣.៤២០	៩៣.៩៨៤	២៣.៤២០	៩៤២.៦៦៦	២៣.៤២០	៩៥.៦៧១
ទ្រព្យសកម្មសរុប		៣.៨៥៤.៨៤៤	១៥.៤៦៩.៤៨៩	៤.៤២៤.៧០៨	១៧៨.០៩៤.៤៩៩	៥.៥៨០.៣២៧	២២.៧៩៥.៦៣៦
មូលធន និងបំណុល							
បំណុល							
ប្រាក់កម្ចី	១៣	៦៥៧.៣៥៩	២.៦៣៧.៩៨២	១.៤៥៧.៤១៤	៥.៨៦៦.០៩១	២.៤៥០.២៨២	១០.០០៩.៤០២
គណនីត្រូវបង់ផ្សេងៗ	១៤	៣៧.៥២៣	១៥០.៥៧៩	២៥.៨៤០	១០៤.០០៦	២៤.៦០៧	១០០.៥១៩
បំណុលពន្ធចរន្ត		១.០៥៨	៤.២៤៦	៨៣៨	៣.៣៧៣	៩៩៨	៤.០៧៧
បំណុលសរុប		៦៩៥.៩៤០	២.៧៩២.៨០៧	១.៤៨៤.០៩២	៥.៩៧៣.៤៧០	២.៤៧៥.៨៨៧	១០.១១៣.៩៩៨
មូលធន							
ដើមទុន	១៥	១.៨០០.០០០	៧.២០០.០០០	១.៨០០.០០០	៧.២០០.០០០	១.៨០០.០០០	៧.២០០.០០០
ចំណេញរក្សាទុក		១.៣៥៨.៩០៤	៥.៥២៨.៧៩៣	១.១៤០.៦១៦	៤.៦៥៣.២៤០	១.៣០៤.៤៤០	៥.៣២០.១៦៨
លម្អៀងពីការបកប្រែ		-	(៥២.១១១)	-	(១៧.២៦១)	-	១៦១.៤៧០
មូលធនសរុប		៣.១៥៨.៩០៤	១២.៦៧៦.៦៨២	២.៩៤០.៦១៦	១១.៨៣៥.៩៧៩	៣.១០៤.៤៤០	១២.៦៨១.៦៣៨
សរុប		៣.៨៥៤.៨៤៤	១៥.៤៦៩.៤៨៩	៤.៤២៤.៧០៨	១៧៨.០៩៤.៤៩៩	៥.៥៨០.៣២៧	២២.៧៩៥.៦៣៦

❖ របាយការណ៍ចំណូលពេញលេញ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៥	៤៤៥.២២៩	១.៧៨៥.៨១៤	៥៥៧.៩៤៧	២.២៧១.៤០២
ចំណាយការប្រាក់	១៧	(៦៨.៧០៦)	(២៧៥.៥៨០)	(១៤០.៦១៨)	(៥៧២.៤៥៦)
ចំណូលការប្រាក់សុទ្ធ		៣៧៦.៥២៣	១.៥១០.២៣៤	៤១៧.៣២៩	១.៦៩៨.៩៤៦
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	១០(ក)	២០២.៥៦០	៨១២.៤៦៨	(១៨០.០១៥)	(៧៣២.៨៤១)
ចំណូលប្រតិបត្តិការផ្សេងៗ	១៨	១៣១.៥៧៥	៥២៧.៧៤៧	១២១.៥៦៣	៤៩៤.៨៨៣
ចំណាយបុគ្គលិក	១៩	(២៧៩.៩៤០)	(១.១២២.៨៣៩)	(៣០៥.០៦១)	(១.២៤១.៩០៣)
ចំណាយលេស	២០	(៨.៣៤៧)	(៣៣.៤៩០)	(១០.៦១៣)	(៤៣.២០៦)
ចំណាយទូទៅនិងរដ្ឋបាល	២១	(១៨៧.១៤៥)	(៧៥០.៦៣៩)	(២០០.៧៧៧)	(៨១៧.៣៦៣)
ខាតមុនបង់ពន្ធ		២៣៥.២២៦	៩៤៣.៤៩១	(១៥៧.៥៧៤)	(៦៤១.៤៨៤)
ចំណាយពន្ធ	២២	(១៦.៩៣៨)	(៦៧.៩៣៨)	(៦.២៥០)	(២៥.៤៤៤)
ខាតក្នុងកាលបរិច្ឆេទ		២១៨.២៨៨	៨៧៥.៥៥៣	(១៦៣.៨២៤)	(៦៦៦.៩២៨)
ខាតពេញលេញផ្សេងៗសុទ្ធនៃពន្ធខ្ពង់គណនី					
ដែលបានបែងចែកឡើងវិញលើចំណេញ					
ឬខាត					
_ការបកប្រែប្រែប្រួលបំណុលរទស					
		-	៣៤.៨៥០	-	(១៧៨.៧៣១)
ខាតពេញលេញសរុបក្នុង		២១៨.២៨៨	៨៤០.៧០៣	(១៦៣.៨២៤)	(៨៤៥.៦៥៩)
កាលបរិច្ឆេទ					

❖ របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ចំណេញរក្សាទុក		លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ឡើងវិញ)	១.៨០០.០០០	៧.២០០.០០០	១.៣០៤.៤៤០	៥.៣២០.១៦៨	-	១៦១.៤៧០	៣.១០៤.៤៤០	១២.៦៨១.៦៣៨
ខាតក្នុងការិយបរិច្ឆេទ	-	-	(១៦៣.៨២៤)	(៦៦៦.៩២៨)	-	-	(១៦៣.៨២៤)	(៦៦៦.៩២៨)
ខាតពេញលេញផ្សេងៗសុទ្ធនៃពន្ធ	-	-	-	-	-	(១៧៨.៧៣១)	-	(១៧៨.៧៣១)
ខាតពេញលេញសរុប	-	-	(១៦៣.៨២៤)	(៦៦៦.៩២៨)	-	(១៧៨.៧៣១)	(១៦៣.៨២៤)	(៨៤៥.៦៥៩)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/កំណត់ឡើងវិញ	១.៨០០.០០០	៧.២០០.០០០	១.១៤០.៦១៦	៤.៦៥៣.២៤០	-	(១៧.២៦១)	២.៩៤០.៦១៦	១១.៨៣៥.៩៧៩
ខាតក្នុងការិយបរិច្ឆេទ	-	-	២១៨.២៨៨	៨៧៥.៥៥៣	-	-	២១៨.២៨៨	៨៧៥.៥៥៣
ខាតពេញលេញផ្សេងៗសុទ្ធនៃពន្ធ	-	-	-	-	-	(៣៤.៨៥០)	-	(៣៤.៨៥០)
ខាតពេញលេញសរុប	-	-	២១៨.២៨៨	៨៧៥.៥៥៣	-	(៣៤.៨៥០)	២១៨.២៨៨	៨៤០.៧០៣
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១.៨០០.០០០	៧.២០០.០០០	៣.១៥៨.៩០៤	៥.៥២៨.៧៩៣	-	(៥២.១១១)	៣.១៥៨.៩០៤	១២.៦៧៦.៦៨២

❖ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥ ដុល្លារអាមេរិក	២០២៤ ពាន់រៀល	ដុល្លារអាមេរិក (កំណត់ឡើងវិញ)	២០២៤ ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		២៣៥.២២៦	៩៤៣.៤៩១	(១៥៧.៥៧៤)	(៦៤១.៤៨៤)
និយ័តកម្ម៖					
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យតម្លៃ	១០(ក)	(២០២.៥៦០)	(៨១២.៤៦៨)	១៨០.០១៥	៧៣២.៨៤១
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៨.៣៤៩	៣៣.៤៨៨	១០.៦១៣	៤៣.២០៦
ចំណាយការប្រាក់	១៧	៦៨.៧០៦	២៧៥.៥៨០	១៤០.៦១៨	៥២.៤៥៦
ចំណូលការប្រាក់	១៦	(៤៤៨.២២៩)	(១.៧៨៥.៨១៤)	(៥៥៧.៩៤៧)	(២.២៧១.៤០២)
ខាតនៃប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល					
បម្រែបម្រួលទុនបង្វិល		(៣៣៥.៥០៨)	(១.៣៤៥.៧២៣)	(៣៨៤.២៧៥)	(១.៥៦៤.៣៨៣)
ឥណទានទៅអតិថិជន		៥៨៦.៣៨០	២.៣៥៣.១៤៣	៦៤៦.៣៣៥	២.៦៣១.២៣០
គណនីត្រូវទទួលផ្សេងៗ		៣២៩	១.៣២០	៥.៨៦៦	២៣.៨៨០
គណនីត្រូវបង់ផ្សេងៗ		១១.៦៨៣	៤៦.៨៨៤	១.២៣៣	៥.០២០
សាច់ប្រាក់មកពីប្រតិបត្តិការ					
ពន្ធលើប្រាក់ចំណូលដែលបានបង់		២៦២.៨៨៤	១.០៥៥.៦២៤	២៦៩.១៥៩	១.០៩៥.៧៤៧
ការប្រាក់បានបង់		(៧០.០០៣)	(២៨០.៧៨២)	(១៤៣.០៦៤)	(៥៨២.៤១៤)
ការប្រាក់បានទទួល		(១៦.៧១៨)	(៦៧.០៥៦)	(៦.៤១០)	(២៦.០៩៥)
		៤៥៣.៨២៣	១.៨២០.២៨៥	៥១៧.០៧៣	២.១០៤.០០៤
លំហូរសាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
		៦២៩.៩៨៦	២.៥២៨.០៧១	៦៣៦.៧៥៨	២.៥៩២.២៤២
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ តំណាងឲ្យ					
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	១២	(៥.៩០៦)	(២៣.៦៨៩)	(៤.៧៥១)	(១៩.៣៤១)

❖ របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី តំណាងអោយសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៧៩៨.៧៥៨)	(៣.២០៣.៨១៨)	(៩៩០.៤២២)	(៤.០៣២.០០៨)
(តំហាយ) /កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
		(១៧៤.៦៧៨)	(៦៩៩.៤៣៦)	(៣៥៨.៤១៥)	(១.៤៥៩.១០៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ					
		១.៦២៥.២២២	៦.៥៤១.៥១៨	១.៩៨៣.៦៣៧	៨.១០៣.១៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២១.០៤៩)	-	(១០២.៥៣២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ការិយបរិច្ឆេទ					
		១.៤៥០.៥៤៤	៥.៨២១.០៣៣	១.៦២៥.២២២	៦.៥៤១.៥១៨

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានដូចខាងក្រោម៖

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៧	៣២.៦១១	១៣០.៨៦៨	៩៥.៧៣៣	៣៨៥.៣២៥
សមមូលនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូល ប្រាក់តម្កល់តាមច្បាប់)	៨	៥.៩៩២	២២.៤៤១	៤.៥៦៥	១៨.៣៧៤
សមតុល្យនៅធនាគារផ្សេងៗ	៨	១.៤១២.៣៤១	៥.៦៦៧.៧២៤	១.៥២៤.៩២៤	៦.១៣៧.៨១៩
		១.៤៥០.៥៤៤	៥.៨២១.០៣៣	១.៦២៥.២២២	៦.៥៤១.៥១៨

១៣. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវ និងអភិវឌ្ឍន៍

១៣.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ

ជាគោលការណ៍សំខាន់មួយដែល គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានអនុវត្តក្នុងការផ្តល់ឥណទាន។ ក្នុងគោលការណ៍នេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ មិនត្រឹមតែផ្តល់ឥណទានដើម្បីបង្កើនចំណូលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគិតគូរអំពីសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន និងសង្គមផងដែរ។ ក្នុងការអនុវត្តការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ គ្រឹះស្ថានត្រូវធ្វើការវាយតម្លៃសមត្ថភាពសងបំណុលរបស់អតិថិជនយ៉ាងម៉ត់ចត់មុនពេលអនុម័តឥណទាន។ រួមមានការវិភាគប្រាក់ចំណូល ការចំណាយ ស្ថានភាពអាជីវកម្ម និងប្រវត្តិសងឥណទានរបស់អតិថិជន។ ការវាយតម្លៃនេះមានគោលបំណងដើម្បីធានាបានថា អតិថិជនអាចសងបំណុលបានដោយមិនបង្កឲ្យមានបញ្ហាហិរញ្ញវត្ថុក្នុងអនាគត។ លើសពីនេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានផ្តល់ព័ត៌មានយ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌឥណទាន ដូចជា អត្រាការប្រាក់ រយៈពេលសងបំណុល ការផាកពិន័យ និងកាតព្វកិច្ចផ្សេងៗ ដើម្បីឲ្យអតិថិជនយល់ច្បាស់មុនពេលសម្រេចចិត្តខ្ចីប្រាក់។ ការអនុវត្តគោលការណ៍នេះជួយបង្កើនទំនុកចិត្តរបស់អតិថិជន និងធានាថាការរីកចម្រើនរបស់ស្ថាប័នមានស្ថិរភាពក្នុងរយៈពេលវែង។

១៣.២ ទិន្នាការនៃផលិតផល

ផលិតផលឥណទានជាច្រើនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ជាការស្រាវជ្រាវអំពីប្រភេទផលិតផលដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ។ នាពេលបច្ចុប្បន្ននេះ អតិថិជនមានតម្រូវការផ្សេងៗគ្នា អាស្រ័យលើប្រភេទអាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ ដូច្នេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បានធ្វើការតាមដាន និងវិភាគទិន្នន័យទីផ្សារជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍផលិតផលដែលសមស្របនឹងតម្រូវការរបស់អតិថិជន។ ចំពោះផលិតផលឥណទានដែលពេញនិយមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដែលកំពុងមានស្រាប់ក្នុងដៃដូចជា ឥណទានក្រុមសាមគ្គី ឥណទានខ្នាតតូចបំផុត ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ឥណទានមន្ត្រីរាជការ (សម្រាប់តែគ្រូបង្រៀន) ឥណទានសម្រាប់ទិញម៉ូតូ ឬឥណទានខ្នាតតូច មធ្យម និងខ្នាតធំ។ នៅក្នុងឆ្នាំ២០២៥ នេះដែរឥណទានប្រើប្រាស់ផ្ទាល់ខ្លួន នៅតែជាផលិតផលដែលលេចធ្លោជាងគេ ដែលតាមមកជាមួយនូវផលិតផលឥណទានសម្រាប់ទិញម៉ូតូ នៅចំណាត់ថ្នាក់ទីពីរ។ ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចមានការផ្លាស់ប្តូរ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ អាចកែប្រែ ក៏បានអនុវត្តន៍ហើយខ្លះដែរនូវ លក្ខខណ្ឌឥណទាន ដូចជា ការកំណត់អត្រាការប្រាក់ថ្មី ការកែប្រែរយៈពេលសងបំណុល ឬការបង្កើតផលិតផលឥណទានថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

១៣.៣ សកម្មភាពនៃការផ្សព្វផ្សាយ

សកម្មភាពនៃការផ្សព្វផ្សាយផលិតផលឥណទាន គឺជាកត្តាសំខាន់ក្នុងការពង្រីកទីផ្សារ និងទាក់ទាញអតិថិជនថ្មី។ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូណ៌ ត្រូវបានអនុវត្តនូវយុទ្ធសាស្ត្រផ្សព្វផ្សាយមួយចំនួន ដើម្បីធ្វើឲ្យអតិថិជនស្គាល់ និងយល់ដឹងអំពីផលិតផលឥណទានដែលកំពុងមាន។ វិធីសាស្ត្រក្នុងការផ្សព្វផ្សាយរួមមាន ការផ្សព្វផ្សាយតាមបណ្តាញសង្គម (Social Media) ការរៀបចំសិក្ខាសាលានៅតាមសាលារៀន កម្មវិធីណែនាំផលិតផលនៅក្នុងសហគមន៍ ។ លើសពីនេះ បុគ្គលិកឥណទានរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូណ៌ ក៏បានចុះទៅផ្សព្វផ្សាយដោយផ្ទាល់នៅតាមទីផ្សារ សហគមន៍ កន្លែងអាជីវកម្មរបស់អតិថិជន ក៏ដូចជាហាងម៉ូតូមួយចំនួនដែលបានចុះអនុសារណាជាមួយគ្នាផងដែរ។



ការផ្សព្វផ្សាយដែលមានប្រសិទ្ធភាព នឹងជួយបង្កើនការយល់ដឹងរបស់អតិថិជនអំពីអត្ថប្រយោជន៍នៃផលិតផលឥណទាន និងជួយបង្កើនការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ប៉ុន្តែ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូណ៌ ក៏នៅតែប្រកាន់ភ្ជាប់នូវគោលការណ៍សិក្សានិងវាយតម្លៃឥណទាន 4P, 6C and 5R។ ដែល 4P សំដៅលើ៖ តម្លៃ, ផ្សព្វផ្សាយ, ផលិតផល, និងទីតាំង ផ្អែកលើគោលការណ៍នៃគ្រឹះឥណទាន។ ចំណែកឯ 6C គឺសំដៅ អត្តចរិត (Character) សមត្ថភាពសង (Capacity) ដើមទុនក្នុងមុខរបរ (Capital) លក្ខខណ្ឌ (Condition) ទ្រព្យតម្កល់ធានា (Collateral) និង ប្រវត្តិបង់នៃការសងត្រឡប់ (Collection)។ 5R (Right People, Right Business, Right Time, Right Amount and Right Place) គឺជាប្លង់រួមត្រូវតែអនុវត្តន៍មុនពេលបញ្ចេញផលិតផលដល់ទៅអតិថិជនមុនពេលប្រើប្រាស់។

ជារួមខាងលើ គឺតម្រូវផ្អែកទៅតាមគោលការណ៍នីតិវិធីផ្សព្វផ្សាយ៖

១. KYC (Know Your Customers) ស្គាល់ច្បាស់ពីអតិថិជន។
២. ជ្រើសរើសទីតាំងផ្សព្វផ្សាយ សាលារៀន ក្រសួងស្ថាប័នរដ្ឋ.ល។

៣. បន្តលើទឹកចិត្តអតិថិជនចាស់ដោយផ្តល់វត្ថុអនុស្សាវរីយ៍ សម្រាប់ការណែនាំអតិថិជនថ្មីមកគ្រឹះស្ថានថ្មី៥នាក់បន្ថែម។



១៣.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ ជាកត្តាមួយដែលអាចប៉ះពាល់ដល់ប្រតិបត្តិការនៃស្ថាប័នហិរញ្ញវត្ថុ និងការផ្តល់ឥណទាន។ ហានិភ័យនេះអាចកើតឡើងពីការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច ការកើនឡើងឬធ្លាក់ចុះនៃអត្រាការប្រាក់ ការប្រែប្រួលតម្លៃទំនិញ និងការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ។ ប្រសិនបើសេដ្ឋកិច្ចមានការធ្លាក់ចុះ អតិថិជនមួយចំនួនអាចមានការលំបាកក្នុងការសងបំណុល ដែលអាចបង្កឱ្យមានបំណុលយឺត ឬបំណុលខូចកើនឡើង (Non-Performing Loan – NPL)។ ការគ្រប់គ្រងហានិភ័យទីផ្សារយ៉ាងមានប្រសិទ្ធភាព នឹងជួយធានាថាស្ថាប័នអាចបន្តប្រតិបត្តិការបានដោយមានស្ថិរភាព និងកាត់បន្ថយការខាតបង់ដែលអាចកើតឡើងពីបញ្ហាឥណទាន។ ស្ថាប័នមានយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ដូចជា៖

- ការវិភាគគុណភាពឥណទាន
- ការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន
- និងការកំណត់គោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន។
- ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលកើតឡើងពីការផ្លាស់ប្តូរតម្លៃរូបិយប័ណ្ណមួយដែលទាក់ទង ទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត ។

១៤. ផ្នែកគ្រប់គ្រងធនធានមនុស្ស

១៤.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍

ក្នុងឆ្នាំ ២០២៥ ក៏មិនខុសពីឆ្នាំ ២០២៤ ដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលបុគ្គលិក ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកជារៀងរាល់ឆ្នាំ។ សម្រាប់បុគ្គលិកដែលទើបចូលបម្រើការងារថ្មីទាំងអស់ត្រូវបានទទួលនូវការបណ្តុះបណ្តាលដោយការយកចិត្តទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើមបំពេញការងារទៅ តាមតំណែងរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះដែរ ការបណ្តុះបណ្តាលបុគ្គលិកទាំងចាស់ទាំងថ្មី ធ្វើឡើងគ្រប់សាខា និងគ្រប់បុគ្គលិក។ ក្នុងឆ្នាំ២០២៥នេះ គ្រឹះស្ថានបានបើកវគ្គបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ មាន ៣០ វគ្គដែលមានដូចជា៖

- គោលការណ៍ផលិតផលឥណទាន
- របៀបការគណនាការប្រាក់ ប្រាក់ពិន័យ
- ការត្រួតពិនិត្យ ប្លង់កម្មសិទ្ធិ និងការត្រួតពិនិត្យប័ណ្ណសម្គាល់យានយន្ត
- យុទ្ធសាស្ត្រក្នុងការលក់ផលិតផលនិងការសម្រេចចិត្តផ្តល់ឥណទាន
- យុទ្ធសាស្ត្រក្នុងការដោះស្រាយបំណុលអោយមានប្រសិទ្ធភាព
- ការបែងចែកនិងគ្រប់គ្រងសាច់ប្រាក់
- ត្រួតពិនិត្យលុយក្លែងក្លាយ
- របៀបនៃប្រើប្រាស់ប្រព័ន្ធ (Core Banking System)
- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ការបញ្ចូលព័ត៌មានអតិថិជនក្នុងទម្រង់CBC (CBC Upload)
- ការបង្ហាញអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
- និងមេរៀនផ្សេងៗទៀត។

ចំពោះបុគ្គលិកចាស់គ្រឹះស្ថាននៅតែបន្តយកចិត្តទុកដាក់ ដោយបង្កើននូវសមត្ថភាពចំណេះជំនាញថ្មីៗជាច្រើនដល់ពួកគាត់តាម រយៈវគ្គសិក្ខាសាលានិងបណ្តុះបណ្តាលផ្នែក ខាងក្នុង ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគាត់ប្រកបការងារដោយមានប្រសិទ្ធភាព ខ្ពស់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ទៅលើ ការ

អភិវឌ្ឍន៍សមត្ថភាពបុគ្គលិកតាមរយៈ ការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗនៅខាងក្រៅដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗ បន្ថែមទៀត។



១៤.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

ដើម្បីធ្វើឲ្យបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងឥរិយាបថក្នុងការបំពេញការងារ គ្រឹះស្ថានតែងតែរៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលថ្មីៗជារៀងរាល់ខែជូនដល់បុគ្គលិក។ យ៉ាងណាមិញ ក្នុងមេរៀនទាំងនោះសុទ្ធសឹងតែជាគន្លឹះដ៏សំខាន់ សម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានឆន្ទៈក្នុង ការបម្រើការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។



វគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មី ស្តីពី៖

១. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
២. របាយការណ៍ស្តីពីកំហុសធ្ងន់គ្រប់ផ្នែក
៣. ប្រភេទច្បាប់ឈប់សម្រាក



១៤.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

ការបណ្តុះបណ្តាលផ្នែកខាងក្រៅ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ដើម្បីឲ្យបុគ្គលិកបានកសាងទំនាក់ទំនង និងស្វែងយល់រឿងថ្មីៗ ដែលបុគ្គលិកមានចំណុចខ្វះខាត។ គ្រឹះស្ថានតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និងបានបញ្ជូនពួកគាត់ទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅតាមស្ថាប័ន និងអង្គភាពមួយចំនួន ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗដែលគ្រឹះស្ថានមិនទាន់បានរៀបចំឲ្យ មាននូវមេរៀនទាំងនោះជូនដល់បុគ្គលិករបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជាយកមកចូលរួមចែករំលែក ដល់បុគ្គលិកផ្សេងទៀតក្នុងន័យបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកខ្លួនឲ្យរីកចម្រើនទៅមុខជានិច្ច។



វគ្គសិក្សាស្តីពី៖ មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ (OSH)
រៀបចំឡើងដោយ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT)





វគ្គសិក្សាស្តីពី៖ Effective Sale Management For Branch Manager
By Cambodia Microfinance Association (CMA)



វគ្គសិក្សាស្តីពី៖ Transforming HR into a Business Partner in Challenging
Environment. Training by Cambodia Microfinance Association (CMA)

១៥. អំពីអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

ការផ្តល់សេវាប្រាក់កម្ចីដ៏សម្បូរបែបរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី វាជាចំណុចសំខាន់ ដែលបរិបូរណ៍ ប្រកាន់យក និងអនុវត្ត គឺដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងរាជធានី និងតាមបណ្តាខេត្ត ដែលពាក់ព័ន្ធដោយយើងមិនគិតពី ឋានៈ មុខរបរ សាសនា ឬពណ៌សម្បុរ នោះឡើយ។ គ្រឹះស្ថានក៏នឹងរំពឹងទុកថា ទំហំប្រាក់កម្ចីដែលស្ថាប័នផ្តល់ជូន គឺអតិថិជនប្រើប្រាស់ចំគោលដៅដែលធ្វើឲ្យកម្រិតជីវភាពរបស់គាត់កាន់តែ មានលទ្ធភាពល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ គ្រឹះស្ថានក៏មានផលិតផលឥណទានជាច្រើនដែលអាចផ្គត់ផ្គង់ តាមតម្រូវការរបស់អតិថិជនប្រកបដោយតម្លាភាពនៃសេវាហិរញ្ញវត្ថុ ក្នុងការឲ្យអតិថិជនសម្រេចចិត្តប្រើប្រាស់នូវ ប្រភេទសេវាឥណទានមួយយ៉ាងសមប្រកប។ ប្រភេទផលិតផលដែលគ្រឹះស្ថានបានដាក់ឲ្យដំណើរការនៅលើ ទីផ្សាររួមមានដូចជា៖

- ឥណទានក្រុមសាមគ្គី
- ឥណទានខ្នាតតូចបំផុត
- ឥណទានឯកត្តជន
- ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ឥណទានឯកត្តបុគ្គល
- និងឥណទានបុគ្គលិក ។



អាជីវកររបស់ បរិបូណ៌ ដែលបានស្នើទំហំឥណទានខ្នាតតូចបំផុត

នៅភូមិកំពង់សំណាញ់ ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល លោកស្រីបានប្រកបរបរ ជាអាជីវករនេះរយៈពេល៥ឆ្នាំមកហើយ ដែលលោកស្រីមានអាយុ៤២ឆ្នាំ និងមានបន្ទុកកូនចំនួន ៣នាក់ ។

មុនពេលដែលគាត់សម្រេចចិត្តយកប្រាក់កម្ចីពី បរិបូណ៌ ដែលអាជីវកម្មរបស់គាត់បានបើកអាជីវកម្មបើកលក់ដំបូងមិនអាចបំពេញតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់នោះទេ ដោយសារគាត់ពុំមានលទ្ធភាពក្នុងការទិញទំនិញយកមកលក់បានគ្រប់ប្រភេទនោះទេ និងមិនអាចបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់ ដូច្នេះទើបគាត់សម្រេចចិត្តធ្វើការស្នើកម្ចីពីខាងគ្រឹះស្ថាន បរិបូណ៌ ចំនួន ១,០០០ដុល្លារ ដើម្បីពង្រីកមុខរបរលក់ចាប់ហ្វឺយ របស់លោកស្រី ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់តម្រូវការទីផ្សារអោយបានគ្រប់គ្រាន់។

លោកស្រីបានបន្តទៀតថា “គាត់ពិតជាសប្បាយចិត្តណាស់ ព្រោះគាត់អាចរកចំណូលបានកាន់តែល្អប្រសើរជាងមុន ជាពិសេសគាត់អាចមានពង្រីកមុខរបរលក់ចាប់ហ្វឺយរបស់គាត់ ដោយសារកម្ចីឥណទានជាមួយ នឹងអត្រាការប្រាក់សមរម្យ ពីគ្រឹះស្ថាន បរិបូណ៌ ដែលបានផ្តល់អោយពិតជាសមស្រប សម្រាប់ការជួយជ្រោមជ្រែង ក្នុងការលូតលាស់ និងពង្រីកអាជីវកម្មរបស់គាត់”។

នៅពេលអនាគតលោកស្រី និងក្រុមគ្រួសារ សង្ឃឹមថានឹងអាចពង្រីកមុខរបររបស់លោកស្រីអោយកាន់តែធំ និង បង្កើនប្រាក់ចំណូលច្រើនជាងមុន ហើយមានអតិថិជនជួយគាំទ្រក្នុងការទិញកាន់តែច្រើនឡើងៗ។



អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដែលបានស្នើឥណទានខ្នាតមធ្យម សម្រាប់ពង្រីកមុខរបរ

នៅភូមិសុណានចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង អតិថិជនកំពុងប្រើប្រាស់ប្រាក់កម្ចីនៅ គ្រឹះស្ថាន បរិបូរណ៍ ដោយរាល់ថ្ងៃគាត់ប្រកបមុខរបរជាជាងសាឡន រយៈពេល២ឆ្នាំមកហើយ និងមានគោល បំណងពង្រីកមុខរបរអោយកាន់តែរីកចម្រើនខ្លាំងជាងមុន ដែលអាចរកចំណូលបានបន្ថែម និងដើម្បីផ្គត់ផ្គង់ ជីវភាពអោយកាន់តែល្អប្រសើរ ។

កញ្ញាបានបន្តទៀតថា គាត់ពិតជាសប្បាយចិត្តណាស់ ព្រោះគាត់អាចរកចំណូលបានកាន់តែល្អប្រសើរ ជាងមុន ជាពិសេសគាត់អាចពង្រីកមុខរបរជាងសាឡនរបស់គាត់ ដោយសារកម្ចីឥណទាន ជាមួយនឹងអត្រាការ ប្រាក់សមរម្យ ពីគ្រឹះស្ថានបរិបូរណ៍ ដែលបានផ្តល់អោយពិតជាសមស្របសម្រាប់ការជួយជ្រោមជ្រែងក្នុងការលូត លាស់ និងបន្ថែមទុនសម្រាប់មុខរបរ ។ ម្យ៉ាងវិញទៀតកញ្ញាបានបន្តទៀតថា នៅពេលដែលបានពង្រីកអាជីវកម្ម របស់គាត់ហើយ បានធ្វើអោយជីវភាពរបស់គាត់កាន់តែប្រសើរជាងមុន អាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់។ ជាពិសេសនឹងអាចរកប្រាក់ចំណូលបានប្រចាំថ្ងៃបានយ៉ាងល្អ និងអាចមានជីវភាពធូរធារ ។

នៅពេលអនាគតកញ្ញា និងក្រុមគ្រួសារសង្ឃឹមថា នឹងអាចចែករំលែកចំណេះជំនាញខាងជាងសាឡនទៅ កាន់កូនសិស្សផ្សេងទៀត ដែរមានចំណាប់អារម្មណ៍ចាប់អារម្មណ៍ជាជាងសាឡន ដែលបានមករៀននៅទីនេះអោយ មានចំណេះជំនាញ ហើយក៏បានបង្កើនប្រាក់ចំណូលពីការបង្រៀនសិស្សផងដែរ ។



អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ដែលបានស្នើឥណទានឯកត្តជន សម្រាប់ពង្រីកមុខរបរ

នៅភូមិកប៉ាសលើ ឃុំឈើគុំ ស្រុកក្រគរ រាជធានីភ្នំពេញ អតិថិជនសព្វថ្ងៃជាគ្រូបង្រៀននៅសាលាបឋមសិក្សា បឹងប្រីយ៍ និងជាអ្នកប្រកបរបរជាអ្នកលក់កាហ្វេផងដែរ បានធ្វើការស្នើកម្ចីនៅគ្រឹះស្ថាន បរិបូរណ៍សម្រាប់ពង្រីកមុខរបរ ដែលលោកស្រីមានអាយុ៤៤ឆ្នាំ និងមានបន្ទុកគ្រួសារចំនួន ០៤ នាក់ គោលបំណងរបស់លោកស្រីគឺពង្រីកមុខរបរអោយកាន់តែរីកចម្រើនខ្លាំងជាងមុន ដែលអាចរកចំណូលបានបន្ថែម និងទុកបម្រុងនាពេលអនាគតផងដែរ។

ក្នុងការប្រកបរបរនេះលោកស្រី និងស្វាមីមានបទពិសោធន៍ជាង៥ឆ្នាំមកហើយក្នុងការប្រកបរបរនេះដោយចាប់ផ្តើមពីតូបតូចមួយជាមួយដើមទុនបន្តិចបន្តួច ហើយប្រឈមនឹងការប្រកួតប្រជែងច្រើន រហូតដល់បានកម្ចីពីខាងគ្រឹះស្ថាន បរិបូរណ៍ ជាលើកដំបូងចំនួនទឹកប្រាក់ ៥,០០០ដុល្លារ សម្រាប់ពង្រីកមុខរបរ និង ពង្រីកតូបកន្លែងរបស់លោកស្រីអោយកាន់តែធំទូលាយជាងមុន មានកញ្ចុះកន្លែងសម្រាប់អង្គុយ និងទីធ្លាសម្រាប់ចតម៉ូតូយានយន្ត បានកាន់តែច្រើនជាងមុនផងដែរ ។

តាមរយៈកម្ចីនេះគួបផ្សំនឹង ការខិតខំប្រឹងប្រែង លើមុខរបរបស់លោកស្រីមានការរីកចម្រើនទើបធ្វើឲ្យ ជីវភាពលោកស្រីគឺមានប្រសើរឡើងជាលំដាប់។

លោកស្រីបន្ថែមទៀតថា លោកស្រីបានស្នើកម្ចីពីគ្រឹះស្ថានបរិបូណ៌ តាមរយៈអ្នកជិតខាងដែរជាអតិថិជន ចាស់ ដែលធ្លាប់បានប្រើប្រាស់ឥណទាន បរិបូណ៌កន្លងមក។ មូលហេតុដែលលោកស្រី ប្រើប្រាស់សេវាកម្ចី ដែល មានអត្រាការប្រាក់សមរម្យ ដំណើរការកម្ចីមានលក្ខខណ្ឌរហ័ស មន្ត្រីឥណទានទៅប្រឹក្សាយោបល់ផ្តល់ព័ត៌មាន ច្បាស់លាស់ និងពន្យល់យ៉ាងយកចិត្តទុកដាក់ អំពីលក្ខខណ្ឌ នៃការកម្ចីឥណទាន ដោយបណ្តុះទៅលើស្មារតី ទំនួលខុសត្រូវ និងមានឆន្ទៈខ្ពស់ ក្នុងការបង់សងត្រឡប់មកវិញ។

លោកស្រី និងស្វាមីបានអរគុណដល់បុគ្គលិកការងារទាំងអស់ពីខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ ដែលបានផ្តល់កម្ចីដល់លោកស្រីដើម្បីពង្រីកមុខរបរនិងមានបំណងមានកម្ចីបន្ថែមទៀតនាពេលអនាគតផងដែរ។



អតិថិជនរបស់ បរិបូរណ៍ ជាកសិករដាំដី និងលក់ដី

លោកស្រី ប្រកបរបរកសិកម្មដាំដី នៅភូមិ ប្រពាលខែ ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។ ស្ត្រីវ័យ ៥៥ឆ្នាំ រូបនេះបានឆ្លើយថា លោកស្រីបានប្រកបរបរដាំដី តាំងពីជំងឺក្តីមកម្ល៉េះ។ គ្រួសារលោកស្រីបានស្នើកម្ចី ១៥,០០០ ដុល្លារ ពីគ្រឹះស្ថាន បរិបូរណ៍ ដើម្បីពង្រីកវិសាលភាពកសិកម្ម ដាក់ដីកសិកម្ម និងថ្នាំកសិកម្ម ដែលអាច ឲ្យលោកស្រីប្រមូលផលបានយ៉ាងច្រើន និងបង្កើនប្រាក់ចំណូលបានប្រសើរជាងមុន។

កសិកម្មដាំដីនេះលោកស្រី និងក្រុមគ្រួសារលោកស្រីអាចប្រមូលផលក្នុង១ខែ១ដង ហើយដីក្នុង១គីឡូអាច លក់បានចន្លោះពី ៣,០០០រៀល ទៅ ៤,០០០រៀល ។ ក្នុងការប្រកបមុខរបរនេះទើបជម្រុញអោយលោកស្រី និង ក្រុមគ្រួសារ សម្រេចចិត្តស្នើឥណទានបន្ថែម ពីគ្រឹះស្ថាន បរិបូរណ៍ យកទៅទិញដី ដើម្បីចាក់ដីបន្ថែម ព្រមទាំងដី ថ្នាំសម្រាប់ជំនួយដល់ការលូតលាស់នៃ កសិកម្មដាំដីរបស់លោកស្រី ដើម្បីផ្គត់ផ្គង់ជីវភាពអោយកាន់តែល្អប្រសើរ ឡើងជាងមុន ។ ក្រៅពីការបង់សងត្រឡប់តាមកាលកំណត់របស់ គ្រឹះស្ថាន បរិបូរណ៍ លោកស្រីនិងស្វាមី ក៏បាន បែងចែកប្រាក់ចំណូលមួយផ្នែកទៀតសន្សំត្រៀមទុកសម្រាប់កូនស្រីរៀនថ្នាក់មហាវិទ្យាល័យ ដើម្បីកសាង អនាគតរបស់ពួកគេឲ្យកាន់តែល្អប្រសើរ។

១៦. ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៥ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច

ក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចប្រទេសកម្ពុជាបានបន្តបង្ហាញនូវសញ្ញានៃការកើនឡើង និងស្ថេរភាព បន្ទាប់ពីការស្តារឡើងវិញពីវិបត្តិកូវីដ-១៩។ កំណើនសេដ្ឋកិច្ច (GDP) ត្រូវបានរំពឹងថានឹងស្ថិតនៅចន្លោះប្រហែល ៦% ដល់ ៦.៥% ដែលជាអត្រាគួរឱ្យកត់សម្គាល់នៅក្នុងតំបន់។ កំណើននេះត្រូវបានជំរុញដោយវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ ការនាំចេញផលិតផលឧស្សាហកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វិស័យទេសចរណ៍បានកើនឡើងយ៉ាងច្បាស់ ដោយសារការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្នីៗ ដូចជា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី។ កត្តានេះបានជួយបង្កើនចំណូលដល់អាជីវកម្មក្នុងស្រុក និងបង្កើនការងារ សម្រាប់ប្រជាជន។ ព្រមទាំងនេះ ការវិនិយោគបរទេស (FDI) ក៏បន្តចូលមកកម្ពុជាជាពិសេសក្នុងវិស័យផលិតកម្ម និងអចលនទ្រព្យ ដែលជាផ្នែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច។ យ៉ាងណាមិញ វិស័យអចលនទ្រព្យមានសញ្ញាថយសកម្មខ្លះៗ ដោយសារការកែសម្រួលតម្លៃ និងតម្រូវការទិញដែលថយចុះដែលមួយផ្នែកបណ្តាលមកពីបញ្ហាវិវាទកម្ពុជា-ថៃ។ បញ្ហានេះបានប៉ះពាល់ផ្ទាល់ទៅលើប្រព័ន្ធហិរញ្ញវត្ថុ ជាពិសេសធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានការផ្តល់ឥណទានទៅវិស័យនេះច្រើន។ នៅក្នុងបរិបទនេះ វិស័យមីក្រូហិរញ្ញវត្ថុ (MFI) មានតួនាទីសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ ដោយផ្តល់ឥណទានដល់អាជីវកម្មតូច និងមធ្យមកសិករ និងគ្រួសារដែលមានចំណូលមធ្យម និងទាប។ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចបានជួយបង្កើនតម្រូវការកម្ចី ពិសេសសម្រាប់ការវិនិយោគ និងពង្រីកអាជីវកម្ម។ ទោះបីយ៉ាងណា វិស័យ MFI ក៏ប្រឈមមុខនឹងបញ្ហាច្រើនផងដែរនៅក្នុងកំឡុងពេលដែលបញ្ហាដោះស្រាយត្រូវបានកើតឡើង។ ប្រជាជននៅក្នុងខេត្តដែលជាប់ខ្សែបន្ទាត់ព្រំដែនបាត់បង់ចំណូល (ភៀសស៊ីក) ករណីបំណុលមិនដំណើរការ (Non-Performing Loans - NPL) មាននិន្នាការកើនឡើង ដោយសារអតិថិជនខ្លះមានសមត្ថភាពសងប្រាក់ថយចុះ ឬត្រូវបានលើកលែងក្នុងរយៈពេលណាមួយដែលខាងធនាគារជាតិបានកំណត់ ហើយជាពិសេសអ្នកដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ និងអាជីវកម្មតូចៗដែលមិនទាន់ស្តារឡើងវិញពេញលេញ។ ជាមួយគ្នានេះ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក៏មានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យ MFI។ ប្រព័ន្ធទូទាត់ឌីជីថល ដូចជា KHQR និង Mobile Banking បានធ្វើឱ្យការបង់ប្រាក់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ បន្តមានកំណើនល្អគួរសម ប៉ុន្តែក៏មានបញ្ហាប្រឈមខ្លះៗដែលត្រូវការការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន។ វិស័យមីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការគាំទ្រកំណើននេះ ប៉ុន្តែត្រូវតែអភិវឌ្ឍសមត្ថភាព និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ និងកាត់បន្ថយហានិភ័យក្នុងអនាគត។

១៧. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកទៅលើ បញ្ហាសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេជានិច្ច ដូច្នេះគ្រឹះស្ថានបានផ្តល់នូវលក្ខខណ្ឌការងារដ៏ល្អប្រសើរ និងបានរៀបចំកម្មវិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមានការចូលរួមពីសំណាក់បុគ្គលិកទាំងប្រាំសាខា បន្ទាប់ពី កម្មវិធីសូត្រមន្តចប់ក៏មានកម្មវិធីកំសាន្តលេងល្បែងប្រជាប្រិយខ្មែរ ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកឆ្លើមប្រចាំឆ្នាំ ព្រមទាំងបរិភោគអាហារថ្ងៃត្រង់ជុំគ្នាផងដែរ។ លើសពីនោះគ្រឹះស្ថានក៏បានរៀបចំនូវដំណើរកំសាន្តទៅកាន់មេឃុយដ្ឋានគិរីវិម្ស បន្ទាប់ពីបានចូលរួមពិធីបុណ្យកាន់បិណ្ឌថែមទៀតផង។



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



ធ្វើអោយជីវិតកាន់តែប្រសើរ
Build a Better Life

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh

កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសកម្មភាពរំលែងកំសាន្តរបស់បុគ្គលិក



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រពាំងកែង ខេត្តកំពង់ឆ្នាំង



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រពាំងកែង ខេត្តកំពង់ឆ្នាំង



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រពាំងកែង ខេត្តកំពង់ឆ្នាំង

ការកាន់បិណ្ឌជុំគ្នាបស់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលណ៍ ភីអិលស៊ី ទៅកាន់វត្តត្រពាំងកែង និង បន្តដំណើរកំសាន្តទៅកាន់មេណីដ្ឋាន ទឹកធ្លាក់ថ្មក្រាល



ការកាន់បិណ្ឌជុំគ្នារបស់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ទៅកាន់វត្តត្រពាំងកែង និងបន្តដំណើរកំសាន្តទៅកាន់មណីដ្ឋាន ទឹកធ្លាក់ថ្មក្រាល



ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសាខាចំនួនបួន និងការិយាល័យកណ្តាលមួយ។



ការិយាល័យកណ្តាល

អាសយដ្ឋាន ៖ អគារលេខ ១៩ ផ្លូវ៣៧១ ភូមិព្រែកជ្រៃ សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ

ទូរសព្ទ ៖ ០២៣ ២២២ ៧៧៦ / ០៨៧ ៨១ ៨២ ៨៦ / ០៨៧ ៨១ ៨២ ១៧



សាខាក្រុងតាខ្មៅ

អាសយដ្ឋាន ៖ ផ្ទះលេខ២៣ ផ្លូវអិនជាប់បឹងយូ-២១

សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៧



សាខាស្រុកអង្គស្នួល

អាសយដ្ឋាន ៖ ផ្ទះលេខ០៤ ផ្លូវជាតិ លេខ ០៤ ភូមិ

ត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ១១



សាខាស្រុកកៀនស្វាយ

អាសយដ្ឋាន ៖ ផ្ទះលេខ អេ-៤៩ ផ្លូវលេខ០១

ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៨



សាខាខណ្ឌដូនពេញ

អាសយដ្ឋាន ៖ ផ្ទះលេខ៣៧,៣៨ ផ្លូវ ១០៨

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៣០

ដៃគូសហការ





ការិយាល័យកណ្តាល

ទូរស័ព្ទលេខ៖ 023 222 090 | 087 818 286 | 087 818 217

សារអេឡិចត្រូនិច៖ bmimfi@borribo.com.kh

គេហទំព័រ៖ www.borribo.com.kh

អាសយដ្ឋាន៖ អាគារ ១៩, ផ្លូវលេខ ៣៧១, ភូមិ ត្នោតជ្រៃ, សង្កាត់ បឹងទំពុន, ខណ្ឌ មានជ័យ, រាជធានីភ្នំពេញ



សាខា ក្រុងតាខ្មៅ

ទូរស័ព្ទលេខ៖ 087 818 267

អាសយដ្ឋាន៖ ផ្ទះលេខ ២៣, ផ្លូវជាតិលេខ ២១, ភូមិ ព្រែកសំរោង, សង្កាត់ តាខ្មៅ, ក្រុង តាខ្មៅ, ខេត្តកណ្តាល



សាខា ស្រុកអង្គស្នួល

ទូរស័ព្ទលេខ៖ 087 818 211

អាសយដ្ឋាន៖ ផ្ទះលេខ អាសេរ្យ២, ផ្លូវជាតិលេខ ០៤, ភូមិ ត្រយឹង, ឃុំ ពើក, ស្រុក អង្គស្នួល, ខេត្តកណ្តាល



សាខា ស្រុកកៀនស្វាយ

ទូរស័ព្ទលេខ៖ 087 818 268

អាសយដ្ឋាន៖ ផ្ទះលេខ អេ៤៩, ផ្លូវជាតិលេខ ០១, ភូមិធំ, ឃុំ ធំ, ស្រុក កៀនស្វាយ, ខេត្ត កណ្តាល



សាខា ខណ្ឌដូនពេញ

ទូរស័ព្ទលេខ៖ 087 818 230

អាសយដ្ឋាន៖ ផ្ទះលេខ ៣៧អីសេរ្យ, ផ្លូវលេខ១០៨, សង្កាត់ វត្តភ្នំ, ខណ្ឌ ដូនពេញ, រាជធានី ភ្នំពេញ



087 818 217



bmimfi@borribo.com.kh



www.borribo.com.kh



ធ្វើអោយជីវិតកាន់តែប្រសើរ
Build a Better Life

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC

Annual Report 2025

**Address: No. 19, Street 371, Thnot Chrum Village,
Sangkat Boeng Tumpun, Khan Mean Chey,
Phnom Penh, Cambodia.**

Content

1. Vision, Mission, and Core Values	3
1.1. Vision.....	3
1.2. Mission.....	3
1.3 Core Values of Borribo	3
2. Background of Borribo Microfinance Institution Plc.	4
3. Expansion of Operational Areas	6
4. Board of Directors’ Message	7
5. General Manager’s Message.....	8
6. Products and Services	9
7. Shareholders.....	17
8. Credit Operations	19
9. Credit Risk Management	21
10. Operating Performance	21
11. Financial Report and External Auditor Report	24
11.1. Directors’ Report	24
11.2. Principle Activities.....	24
11.3. Result of Operations	24
11.4. Dividends	24
11.5. Reserve and provisions	24
11.6. Bad and doubtful loan.....	24
11.7. Current Assets.....	24
11.8. Valuation Methods.....	25
11.9. Contingent and Other liabilities	25
11.10. Change of Circumstances	25
11.11. Item of Unusual Nature.....	25
11.12. Share Capital.....	25
11.13. Director	26
11.14.Directors’ benefits.....	26

11.15.Directors’ responsibility in respect of the financial statements	26
11.16.Statement by the Directors.....	27
12.Report on the Audit of the Financial Statements Opinion	28
12.1.Information Other than the Financial Statements and Auditors' Report Thereon	28
12.2.Responsibilities of the Directors for the Financial Statements	29
12.3.Auditors' Responsibilities for the Audit of the Financial Statements	29
12.4.Other Matter.....	30
13. Business management activities, Research and Development	36
14. Human Resource Management Department	39
15. Customers’ Profile of Borribo Microfinance Institution Plc.....	43
16. Economic Highlights of 2025	46
17. About Borribo Microfinance Institution Plc.	47

Preface

The purpose of compiling the 2025 Annual Report is to share information from Borribo Microfinance Institution Plc. to contribute to maintaining financial stability and economic growth for the better. The Cambodian economy is expected to grow at a rate of 5.2% in 2025 and 5.0% in 2026 due to the expected negative impact from some export sectors and the trend of increasing protectionism in most countries. The Macroeconomic Situation and Outlook Report for 2025 and 2026, prepared by the General Department of Policy of the Ministry of Economy and Finance, said that based on the economic outlook of the International Monetary Fund (IMF) published in April 2025, the global economy is assessed to achieve slower-than-expected growth of approximately 2.8% for 2025 and 3.0% for 2026, which is lower than the assessment in January 2025, which was in the same range of 3.3% for 2025 and 2026. The National Bank of Cambodia on December 10, 2025, issued guidelines on measures to help alleviate the burden on people affected by the Cambodia-Thailand border conflict. In this new guideline, the National Bank of Cambodia recommends that banking and financial institutions provide relief to refugees by waiving fines, paying interest, and deferring principal repayments until the end of March 2026. At the same time, the World Bank's tourism report stated that in the first 8 months of 2025, Cambodia received more than 4 million international tourists, while 17.28 million domestic tourists, an increase of nearly 53% compared to the same period in 2024. In the first 10 months of 2025, enterprises in Cambodia increased by more than 40,000, while the garment sector increased to 1,810 factories, providing job opportunities for more than 2 million workers. This was stated by Mr. Sun Mesa, spokesperson for the Ministry of Labor and Vocational Training. Once again, the Ministry of Labor spokesperson confirmed that as of October 2025, Cambodia has received 579 investment projects with an investment capital of US\$9.2 billion, which will provide an additional 400,000 job opportunities on top of the more than 82,000 job opportunities that Cambodia already has. In 2025, growth will be achieved at around 9.3%, with total investment capital in this sector exceeding US\$25 billion. To contribute to this positive growth, the Ministry of Industry has put in place several key work mechanisms in line with the Cambodian Industrial Development Policy 2015-2025 and the Pentagon Strategy Phase 1, including factory management work, technical and industrial safety work, industrial property rights work, and work to promote productivity. In particular, in the first 9 months of 2025, Cambodia exported more than 11 million tons of agricultural products, an increase of approximately 30 percent compared to the same period in 2024. This growth demonstrates the quality and attractiveness of Cambodian agricultural products. This was stated by His Excellency Prak David, Secretary of State of the Ministry of Agriculture, Forestry and Fisheries, at the Cambodian Agricultural Forum and Exhibition 2025 on November 13, 2025 at the Koh Pich Convention and Exhibition Center. Borribo Microfinance Institution Plc., as an implementer or executive officer, will continue to maintain resilience, strength and the introduction of continuous and timely precautionary measures that have contributed significantly to reducing negative impacts and reducing systemic risks. In

this regard, the institution has promoted financial inclusion work to ensure that the general public has access to and uses financial services in a timely manner, according to needs and at reasonable prices.

In particular, Borribo Microfinance Institution continues to prioritize training and building the capacity and skills of its staff in both soft skills and hard skills through regular direct learning. At the same time, knowledge sharing and training are carried out continuously and regularly to promote the quality of work, both theoretically and practically.

Meanwhile, the preparation of this 2025 Annual Report is the achievement of Borribo Microfinance Institution Plc. If there are any errors, we apologize in advance for any unintentional errors in the use of terminology. The institution will gladly accept criticism from readers and experts in various fields in order to improve this report to make it more quality, accurate and effective. Finally, I would like to express my deep gratitude to the customers, the Board of Directors, management and staff, especially the Royal Government of Cambodia, the National Bank of Cambodia and the Securities and Exchange Commission of Cambodia, for their continuous trust, confidence, support and important contributions, as well as their efforts with high will and determination, solidarity and co-energy in 2025, along with the strong belief and expectation that 2025 will bring happiness and prosperity.

1. Vision, Mission, and Core Values

1.1. Vision

Vision of Borribo Microfinance institutions is helping all people in their own homes by providing financial services to them. In addition to BMI want the customers get successful in their business and have a happy life. Generally, our vision is “Built a Better life”.

1.2. Mission

Our mission is providing financial services to the customers, especially to improve levels of living for customers.

1.3 Core Values of Borribo

- | | |
|---------------|-------------------|
| 1. Discipline | 3. Accountability |
| 2. Agility | 4. Leadership |
| 2. Integrity | 5. Inclusivity |

2. Background of Borribo Microfinance Institution Plc.

Borribo Microfinance Institution PLC is a private institution licensed by the National Bank of Cambodia on December 30, 2011. Borribo Microfinance Institution PLC is an institution with full and sufficient capacity to provide financial services to its customers. The first branch or office of Borribo Microfinance Institution PLC is the Daun Penh branch with the address of House No. 37E0, Street 108, Sangkat Wat Phnom, Khan Daun Penh, Phnom Penh. In 2015, the institution expanded to three branches: Takhmao City Branch with the address of House No. 23, Street NW-21, Sangkat Takhmao, Takhmao City, Kandal Province, Ang Snuol District Branch with the address of House No. 04, National Road No. 04, Troyeng Village, Peuk Commune, Ang Snuol District, Kandal Province, and another branch is the Kien Svay District Branch with the address of House No. A-49, National Road No. 01, Phum Thom, Phum Thom Commune, Kien Svay District, Kandal Province.

Then in 2016, the institution established a new branch at House No. 19, Street 371, Phum Thnaot Chrum, Sangkat Boeng Tumpun, Khan Meanchey, Phnom Penh, which is the new head office. On the other hand, on September 13, 2017, the institution established a Call Center or Hotline system and provided contact officers to support customer support to facilitate responding to customer complaints and questions, as well as resolving customer complaints in a timely and transparent manner. The contact numbers are: 087 296 777 / 087 478 777. As of the end of 2025, Borribo Microfinance Institution Plc. had a total of 5 operating branches, with a total of 51 employees, and was serving more than 986 customers with a loan portfolio of 2,842,124 US dollars. In the future, Borribo Microfinance Institution Plc. will continue to expand its operating network to rural and urban areas and develop new financial products and services to meet customer needs. With a management team with many years of experience, good governance, and a commitment to social activities, Borribo Microfinance Institution Plc. is ready to continue expanding its operational network and influence across the country.



Currently Operation Areas:

Phnom Penh:

1. Head Office
2. Head Office Branch
3. Daunpenh Branch

Kandal Province:

1. Takhmau Branch
2. Angsnoul Branch
3. Kiensvay Branch

3. Expansion of Operational Areas

Currently, the institution has 5 (five) offices that are operating to serve customers, of which there are two branches in Phnom Penh, namely the head office branch and the Daun Penh district branch, and three branches in Kandal province, namely Takhmao city branch, Ang Snuol district branch, and Kien Svay district branch. In addition, the institution also plans to expand some more branches to accommodate customers living in Kampong Speu province, Takeo province, Prey Veng province, Kampong Cham province, Tbong Khmum province, and Kampong Chhnang province, etc.

4. Board of Directors' Message

MISS SOK SOMANID

On behalf of the Chairman of the Board of Directors of Borribo Microfinance Institution Plc., I have the honor and pleasure to welcome and present the financial report of the institution's 2025 financial results. We thank and appreciate all shareholders, partners and relevant authorities, especially the National Bank of Cambodia for their strategic guidance and support.

The institution has fully implemented the instructions of the National Bank of Cambodia on measures to alleviate the burden of people affected by the Cambodian-Thai border conflict, providing benefits to refugee customers by: waiving all fees and penalties related to loans from July 30, 2025 to March 31, 2026, and waiving interest payments and deferring principal payments from July 30, 2025 to March 31, 2026, and completely canceling debts for customers or co-borrowers who are military veterans, including canceling debts of up to 10 million riel for customers or co-borrowers who are disabled military veterans. For this benefit, banks and financial institutions do not have to capitalize interest on principal.

In addition, Borribo Microfinance Institution Plc. would like to thank all employees for their dedication, commitment and joint efforts to serve our customers with confidence and responsibility, especially in the difficult situation we have faced in recent years.

Finally, I would like to express my deepest gratitude to all customers for their trust and support in the past. Borribo is committed to continuing to strive to provide value to meet the needs and expectations of customers. I wish all customers, the public, management and employees happiness and success in all their work in the coming year 2025.

SINCERELY YOURS,

CHAIRMAN OF THE BOARD OF DIRECTORS SOK SOMANITH

5. General Manager's Message

MR. OUK TORANY

On behalf of myself, the General Manager of Borribo Microfinance Institution Plc., I would like to present the 2025 Annual Report to you and the public as follows. For over 14 years, Borribo Microfinance Institution has been proud to be the best financial partner of its customers in its mission to provide innovative and impactful financial services to the SME community and farmers, especially women, in an efficient, sustainable and responsible manner. Customer service is one of my main focuses. I believe that customer trust is the foundation of the bank's success. Therefore, I always strive to ensure that all services are of high quality, modern and responsive to the real needs of customers. I also focus on building long-term relationships with customers based on honesty and trust.

At the same time, the institution has strived to provide opportunities for all employees to receive training, both internally and externally, to strengthen their ability to continue to grow with the institution. The institution has collaborated with the Cambodian Microfinance Association, the Institute of Banking and Finance, and other institutions to provide training courses in various fields. Focusing on internal control functions, the institution has engaged staff to further study and understand the implementation and management of internal audit functions effectively, internal audit and management of best practices and compliance with laws and regulations, etc. However, to support the provision of credit services to customers better, the institution has provided training courses to staff such as responsible lending, problem solving and ethical and professional work behavior.

Borribo Microfinance Institution Plc. continues to provide loan services to customers who need to use a small portion of the institution's total customers of more than 986 at operating offices: 4 branches and one head office. The institution has provided customers to maintain sustainability and high responsibility in contributing to the development of the national society in line with the strategy submitted and approved by the Board of Directors. In addition, the institution's management has focused on developing products that are adapted to the needs of customers in a highly competitive and evolving market, as a result of which the institution offers credit services including: Solidarity Group Loans, Micro Loans, Individual Loans, Personal Loans, Individual Loans, Motorcycle Loans, and Employee Loans. The institution has adhered to a strategy that prioritizes risk management, product development, customer service, and staff development training at all levels.

Taking this opportunity, I would like to express my deep gratitude to the Royal Government, the National Bank of Cambodia, and all partners for their support of Borribo Microfinance Institution Plc. in the past. At the same time, I would like to express my deep gratitude to the staff who have worked hard, trusted, and committed to fulfilling their respective roles. I would also like to thank the Chairman of the Board of Directors and all Board members for their guidance and full support, both physically and mentally, in the collective mission of Borribo Microfinance Institution Plc. in the past.

I would like to express my deepest gratitude to all our customers for their loyalty, which drives us towards our goals every day. Thank you to our shareholders for their continued belief in our mission. Thank you to our employees, your commitment and professionalism, who made 2025 a successful year, and I am very proud of what we have achieved together. Looking ahead to 2026, we are ready to continue this strong momentum. Our goal is to focus on strengthening our relationships with customers, using our products to increase access to services. We aim to do so responsibly and ensure that our development not only benefits our stakeholders, but also the wider community we serve.

SINCERELY YOURS,
GENERAL MANAGER
OUK TORANY

6. Products and Services

6.1. Financial Services

Borribo Microfinance Institution Plc. has a unique service: providing loans that care about customers and maintaining relationships full of friendliness, smiles, hospitality, and ethical and professional work to ensure excellent service.

6.2. Products

Recognizing the increasing demand among rural populations for capital sourcing to establish, sustain, and expand their business operations in alignment with current market growth, Boribor Microfinance Plc. has committed to providing flexible loan services tailored to the actual needs of our clients, both in terms of credit facility size and repayment schedules. Clients are empowered to opt for either long-term or short-term repayment structures based on their financial strategy, with multiple customizable repayment options available to meet their specific cash flow requirements. Our credit portfolios include

- Group Loan
- Micro-Loan
- Individual Loan
- Personal Loan
- Employee's civil loans
- Motorcycle Loans
- Staff Loan



6.2.1 Group Loan

Group Loan refers to a credit facility that requires a joint guarantee from two or more households. This loan product is extended to target clients to generate working capital for business operations, thereby enhancing income generation and ultimately improving their standard of living



Credit Terms and Conditions

- **Currency** US Dollar (USD) or Khmer Riel (KHR)
- **Loan Size** From USD 100 to USD 2,000
Or equivalent from KHR 400,000 to KHR 8,000,000
- **Interest Rate** Competitive market rates
- **Loan Term** From 06 months to 12 months
- **Repayment Method** Fixed monthly principal, interest, and operating service payments

Required Documents

- **Identification Documents:** Such as National Identity Card, Passport, Family Book or Residential Book, and Birth Certificate. (Photocopy)
- **Collateral Documents / Asset Ownership Documents:** such as Vehicle Registration Certificate or Property Title Deeds (Land/House Title), etc.
- Supporting Documents
- Terms and conditions apply.

Conditions for receiving a loan

- **Nationality:** Must be a Khmer citizen.
- **Age:** Applicants must be aged between 18 and 60 years old.
- **Residential Status:** Must have a permanent residence.
- **Employment Status:** Must have legal occupation.
- **Financial Capacity:** Have sufficient resources.
- **Credit & Legal History:** No criminal record.

6.2.2. Micro-Loans

Micro Loan is a type of loan offered to customers who want to expand their business or purchase other consumables.



Credit Terms and Conditions

- **Currency:** USD Dollar (USD)/ Khmer Riel (KHR)
- **Loan Size** From USD 100 to USD 2,500 or equivalent KHR 400,000 to KHR 10,000,000)
- **Interest Rate** Market-competitive rate
- **Loan Term** From 06 months to 24 months
- **Repayment Method** Fixed monthly principal, interest, and operating service payments.

Conditions for receiving a loan

- **Nationality:** Must be a Khmer citizen.
- **Age:** Applicants must be aged between 18 and 60 years old.
- **Residential Status:** Must have a permanent residence.
- **Employment Status:** Must have legal occupation.
- **Financial Capacity:** Have sufficient resources.
- **Credit & Legal History:** No criminal record.

Required Documents

- **Identification Documents:** Such as National Identity Card, Passport, Family Book or Residential Book, and Birth Certificate. (Photocopy)
- **Collateral Documents / Asset Ownership Documents:** such as Vehicle Registration Certificate or Property Title Deeds (Land/House Title), etc.
- Supporting Documents
- Terms and conditions apply.

6.2.3. Employee's Civil Loan

Employee's Civil Loans is loans provided to customers who work as teachers, doctors, police officers, and government institutions, etc.

Credit Terms and Conditions

- **Currency:** US Dollar (USD) or Khmer Riel (KHR)
- **Loan Size** From USD 100 to USD 2,500 (or equivalent KHR 400,000 to KHR 10,000,000)
- **Interest Rate** Market-competitive rate
- **Loan Term** From 06 months to 24 months
- **Repayment Method:** Fixed monthly principal, interest, and operating service payments.



Loan Conditions receiving loan

- **Nationality:** Must be a Khmer citizen.
- **Age:** Applicants must be aged between 18 and 60 years old.
- **Residential Status:** Must have a permanent residence.
- **Employment Status:** Must have legal occupation.
- **Financial Capacity:** Have sufficient resources.
- **Credit & Legal History:** No criminal record.

Required Documents

- **Identification Documents:** such as National Identity Card, Passport, Family Book or Residential Book, and Birth Certificate. (Photocopy)
- **Collateral Documents / Asset Ownership Documents:** such as Vehicle Registration Certificate or Property Title Deeds (Land/House Title), etc.
- **Miscellaneous Documents / Supporting Documents**
- **Terms and conditions apply.**

6.2.4. Personal Loans

Personal loans are a type of loan that institutions provide to customers of all classes and classes, all their actual needs, focusing on the purpose of using the loan and in accordance with the following conditions:



- ✓ Purchase personal items
- ✓ Purchase home furnishings, etc.
- ✓ Without focusing on having title deed as collateral

However, the institution focuses on customers who have a good repayment history, are able to repay in full, have a stable residence and their own home, especially those who have a legal occupation and work before providing loans.

Credit Terms and Conditions

- **Currency:** US Dollar (USD) or Cambodian Riel (KHR)
- **Loan Size:** From USD 100 to USD 6,000
or KHR equivalent of KHR 400,000 to KHR 24,000,000
- **Interest Rate:** Competitive market rates / In line with market pricing
- **Loan Term :** From 6 months to 48 months
- **Repayment Method:** Principal and fixed monthly interest
- **Collateral:** Vehicle identification documents (motorcycles, auto-rickshaws, and market stall certificates, and real estate property titles (soft/hard titles).

Loan Conditions Criteria

- **Nationality:** Must be Khmer Citizen.
- **Age:** Applicants must be between **18 and 60 years** of age.
- **Residential Status:** Have a permanent resident.
- **Business/Professional:** Must lawful occupation or business activity.
- **Financial Capacity:** Have sufficient resource.
- **Legal Background:** No criminal record.

Required Documents

- **Identification Documents:** copies of valid National Identification Card, Passport, Family Record Book or Residential Book, and Birth Certificate.
- Vehicle Registration Certificate
- Miscellaneous Documents / Other Supporting Documents
- Terms and conditions apply.

6.2.5. Individual Loan

Individual loan is a type of loan provide to customers who have businesses for personal use within



the family to expand the business, create a career, or to add income to help improve the family's livelihood. This loan requires the customer to have assets to deposit with the institution and requires a co-borrower and guarantor.

Credit Terms and Conditions

- **Currency:** US Dollar (USD) or Cambodian Riel (KHR)
- **Loan Size** From USD100 to USD50,000 or equivalent to KHR400,000 to KHR200,000,000
- **Interest Rate:** Competitive market rates.
- **Loan Term:** From 06 months up to 72 months
- **Repayment Method:** Monthly installment of principal, interest, and monthly operational fees.

Loan Condition to receiving loan

- **Khmer Nationality:** Must a Khmer citizen.
- **Age:** Applicants must be aged between 18 and 60 years old.
- **Permanent Residence:** Must have permanent resident.
- **Employment/Business:** Must engage in a legal occupation or business enterprise.
- **Financial Capacity:** Must demonstrate sufficient financial capacity and repayment capability.
- **Criminal Record:** No criminal Record.

Required Documents

- **Identification Documents:** Such as National Identity Card, Passport, Family Record Book or Residential Book, and Birth Certificate. (Photocopy)
- **Collateral/Securitized Assets:** (Hard Title, Soft Title, Market Stall Lease/Title, etc.)
- **Supporting Document**
- **Other Terms and Conditions Apply.**

6.2.6. Motorcycle Loans

Motorcycle Loans are a specialized credit product designed to provide financing to customers for the acquisition of either brand-new or pre-owned (used) motorcycles.

Credit Terms and Conditions

- **Currency:** US Dollar (USD) or Cambodian Riel (KHR)
- **Loan Size:** USD 100 to USD 3,000 or equivalent to KHR 400,000 to KHR 12,000,000.
- **Interest Rate:** Competitive market rates.
- **Loan Term / Maturity:** From 06 months up to 30 months.
- **Repayment Method:** Monthly amortization of principal, interest, and operational fees.

Quick and easy!
Get a motorcycle to ride in no time.

Benefits You Receive

- Get a 100% loan on the motorcycle value.
- Direct ownership transfer
- Low and reasonable interest rates.
- Simple, hassle-free documentation.
- Fast loan approval.
- No insurance purchase required.
- Strict customer confidentiality maintained.



Loan Conditions to receiving loan

- **Age:** Age between 18 and 60 years old.
- **Nationality:** Must be a Khmer Citizen.
- **Borrowing Capacity:** Flexible.
- **Collateral Requirement:** Vehicle Certificate.
- **Residential Status:** Permanent residence.
- **Business & Employment:** legal business activities/ Legal occupation.
- **Legal Background:** No criminal record.
- **Credit Character:** High integrity, reliability, and excellent cooperation with the institution.
- **Loan-to-Value (LTV) Ratio:** Maximum financing of up to 100% of the motorcycle's value.

Required Documents

- **Identification Documents:** Such as Valid National Identity Card, Passport, Family Record Book or Residential Book, and Birth Certificate. (Photocopy)
- **Collateral/Securitized Assets:** (Hard Title, Soft Title, Market Stall Lease/Title, etc.)
- **Supporting Document**
- **Other Terms and Conditions Apply.**

❖ Employed Individuals:

- Employee Identification Card, Employment Certificate, or Employment Contract
- Salary Confirmation Letter or Bank Statements (for the last three months)

❖ For Business Owners / Entrepreneurs:

- Business License / Business Permit (if applicable)
- Income Supporting Documents (Financial Supporting Documentation)

❖ In the Case of Guarantor(s)

- The guarantor is required to meet the same eligibility criteria and underwriting standards as the borrower and co-borrower.

6.2.7. Staff Loans

Employee loans are loans provided to employees for personal use. BMI employees who need a loan must pass the probation period and become full-time employees before the institution can provide loans according to the amount specified in the institution's policy. If the employees apply for loans based on the above policy, they are required to have collateral such as land, house, building, shop certificate, and vehicle registration certificate (motorcycle or car) or co-borrower.




7. Shareholders


Borribo Microfinance Institution Plc. has three shareholders:

Shareholder Name	Shareholding (%)	Capital (USD)
Ms. Sok Somanid	33.33%	600,000
Ms. Sorn Kafine	33.33%	600,000
Ms. Ber Ly	33.33%	600,000
Total	100.00%	1,800,000

Shareholders



Organization Chart
Borribo Microfinance Institution Plc
For Dec 2025



#19, Street 371, Phum Thnout Chom Sangkat Boeung Tumpun, Khan Meanchey, Phnom Penh.

8. Credit Operations

8.1 Loan providing


In 2025, Borribo Microfinance Institution Plc. had a total outstanding balance of US\$2,842,124 and a total customer 986. The number of loan balances decreased compared to 2024 because credit provision was tightened to strengthen credit efficiency. On the other hand, although customers have many needs, customer loyalty and ability, character are also points that we need to study in detail in the credit granting process to be effective. We can only provide according to the ability of the borrower to avoid providing wrong goals and the ability to provide, not to provide loans without responsibility, which is contrary to the professional code of conduct. These are also the reasons for the decrease in the number of loan customers. However, although there was a decrease in 2025 compared to previous years, management at all levels still monitors and pays attention to employees at all levels to receive training on the basics (especially credit officers and customer service officers), on credit procedures, principles, and principles for resolving overdue loans in a clearer and deeper way. On the other hand, to provide accurate and fast data and information to staff for credit monitoring, credit monitoring, and credit analysis.

2025		US Dollar Equivalent	
Loan Products	Loan Amount (USD)	Number of Active Borrowers	Percentage (%)
Group Loan	427	2	0.02%
Micro Loan	42,133	51	1.48%
Employee's Civil Loan	53,700	51	1.89%
Staff Loan	179,944	10	6.33%
Motorcycle Loans	295,682	202	10.40%
Personal Loan	494,111	387	17.39%
Individual Loan	1,776,127	283	62.49%
Total	2,842,124	986	100.00%

8.2. Loan Allocation by Sector

While the Cambodian economy is experiencing a gradual recovery, Boribor Microfinance Plc. continues to face significant adverse impacts. This is due to extensive job losses and income reductions among customers, triggered by the COVID-19 outbreak and persisting to the present. Operations across various factories and the export of a large volume of goods remain stalled, unable to resume free exportation as before. Consequently, this has exerted several pressures on credit performance, including a rise in Non-Performing Loans (NPLs), delays in customer repayments, and a decline in loan disbursements.

Sectoral Economic Analysis



Sector	2023	2024	2025
Agriculture	415,018	239,516	160,828
Trade & Commerce	126,859	115,382	95,719
Services	157,438	99,973	59,310
Transportation	147,398	92,737	68,180
Construction	248,218	218,251	186,575
Households / Consumer Loans	2,336,050	1,948,501	1,676,481
Others	688,610	733,285	595,031
Total Outstanding Loans	4,119,590	3,447,643	2,842,124

2025		US Dollar Equivalent	
Sector	KHR (in '000) *	KHR Equivalent (USD)*	USD (in '000) *
Agriculture	1,661,300	160,413	160,828
Commerce	89,879,100	73,249	95,719
Services	00	59,310	59,310
Transportation	73,844,400	49,719	68,180
Construction	59,359,300	171,735	186,575
Households	928,438,000	1,444,371	1,676,481
Others	319,540,500	515,146	595,031
Total	1,472,722 600	2,473,944	2,842,124

9. Credit Risk Management

Credit risk refers to the risk of financial losses to microfinance institutions in the event that borrowers fail to meet their obligations in accordance with the agreed terms. Risk management plays an important role in strengthening the internal control system of Borribo Microfinance Institution Plc. to achieve the overall goals of the institution with a focus on capital protection and capturing the best possible risk-return relationship. Risk management is to ensure that the institution's business expansion process will take place in a prosperous and sustainable environment in a competitive and changing market context with risks at an acceptable level and in full compliance with Cambodia's legal and regulatory standards.


The risk control function is a separate and independent function from the business and audit functions, but these functions are actively involved in managing and promoting risks at all different levels and across different lines of function in the institution's system.


10. Operating Performance

In 2025, Borribo Microfinance Institution Plc. provided loans to its customers totaling 2,473,956 US dollars and 1,472,722,600 riel, which decreased by approximately 8.19% compared to 2024. In 2024, the loan amount was 3,045,276 US dollars and 1,609,469,800 riel. The factors that caused the decrease in loan amount were because customers lost their jobs and had no clear source of income, so repayments were delayed. Along with the decrease in loan amount.

Operational Data

	2025	2024	2023
Provinces/Capital	15	16	17
District	71	74	83
Communes	241	281	258
Branch	5	5	5
Active Borrowers / Total Clients	986	1,166	1,626
Loan Portfolio (USD)	2,473,944	3,045,276	3,635,439
Loan Portfolio (KHR)	1,472,722,600	1,609,469,800	1,936,604,200
Total Staff	51	51	70





11. Financial Report and External Auditor Report

11.1. Directors' Report

The Directors have pleasure in submitting their report and the audited financial statements of Borribo Microfinance Institution Plc (“the Company”) for the financial year ended 31 December 2025.

11.2. Principle Activities

The principal activities of the Company are to provide credit service and other financial services to low-income families in the Kingdom of Cambodia. There have been no significant changes in the nature of these activities during the financial year.

11.3. Result of Operations

	US\$	KHR'000
Profit for the financial year	218.288	875.553

11.4. Dividends

The Directors do not recommend the payment of any dividend for the current financial year.

11.5. Reserve and provisions

There was no material transfers to or from reserves or provisions during the current financial year.

11.6. Bad and doubtful loan

Before the statement of comprehensive income and statement of financial position of the Company were made out, the Directors took reasonable steps to ascertain that proper action had been taken in relation to the writing off of bad loans and the making of allowance for doubtful loans and satisfied themselves that all known bad loans had been written off and that adequate allowance had been made for doubtful loans.

At the date of this report, the Directors are not aware of any circumstances which would render the amounts written off for bad loans or the amount of the allowance for doubtful loans in the financial statements of the Company inadequate to any material extent.

11.7. Current Assets

Before the statement of comprehensive income and statement of financial position were made out, the Directors took reasonable steps to ensure that for any current assets which were unlikely to be realised in the ordinary course of business, their values as shown in the accounting records of the Company have been written down to an amount expected if realized.

At the date of this report, the Directors are not aware of any circumstances which would render the values attributed to the current assets in the financial statements of the Company misleading

11.8. Valuation Methods

At the date of this report, the Directors are not aware of any circumstances, which have arisen and which may render adherence to the existing method of valuation of assets or liabilities of the Company misleading or inappropriate.

11.9. Contingent and Other liabilities

At the date of this report, there does not exist:

- (i) any charge on the assets of the Company which has arisen since the end of the financial year which secures the liabilities of any other person, or
- (ii) any contingent liability of the Company which has arisen since the end of the financial year.

No contingent or other liability has become enforceable, or is likely to become enforceable, within the period of 12 months after the end of the financial year which, in the opinion of the Directors, will or may substantially affect the ability of the Company to meet its obligations when they fall due.

11.10. Change of Circumstances

At the date of this report, the Directors are not aware of any circumstances not otherwise dealt with in this report or in the financial statements of the Company, which would render any amount stated in the financial statements as misleading.

11.11. Item of Unusual Nature

The results of the operations of the Company during the financial year were not, in the opinion of the Directors, substantially affected by any item, transaction or event of a material and unusual nature.

There has not arisen in the interval between the end of the financial year and the date of this report any item, transaction or event of a material and unusual nature likely, in the opinion of the Directors, to affect substantially the results of the operations of the Company for the financial year for which this report is made.

11.12. Share Capital

The Company did not issue any shares during the current financial year.

No option to take up unissued shares in the Company was granted during the financial year and there were no shares under options at the end of the financial year in respect of shares in the Company.

11.13. Director

The Directors who have held for office since the date of the last report are:

Ms. Sok Somanid

Mrs. Sorn Kafine

Mrs. Ber Ly

Mr. Chhun Vannak

11.14. Directors' benefits

During and at the end of the financial year, no arrangements subsisted to which the Company is a party, with the object or objects of enabling the Directors of the Company to acquire benefits by means of the acquisition of shares in or debentures of the Company or any other body corporate.

Since the end of the previous financial year, the Directors have not received or become entitled to receive any benefit by reason of a contract made by the Company or a related corporation with the Director or with a firm of which the Director is a member, or with a company in which the Director has a substantial financial interest.

11.15. Directors' responsibility in respect of the financial statements

The Directors are responsible to ascertain that the financial statements give a true and fair view of the financial position of the Company as at 31 December 2025, and of its financial performance and cash flows for the financial year then ended. In preparing these financial statements, the Directors are required to:

- (a) adopt appropriate accounting policies which are supported by reasonable judgements and estimates and then apply them consistently;
- (b) comply with the disclosure requirements of the Cambodian International Financial Reporting Standards for Small and Medium-sized Entities ("CIFRSs for SMEs") and the guidelines issued by the National Bank of Cambodia relating to the preparation and presentation of financial statements or, if there have been any departures in the interest of true and fair presentation, ensure that these have been appropriately disclosed, explained and quantified in the financial statements;
- (c) maintain adequate accounting records and an effective system of internal controls;
- (d) prepare the financial statements on a going concern basis unless it is inappropriate to assume that the Company will continue its operations in the foreseeable future; and
- (e) control and direct effectively the Company in all material decisions affecting its operations and performance and ascertain that such decisions and/or instructions have been properly reflected in the financial statements.

The Directors confirm that they have complied with the above requirements in preparing the financial statements.

11.16.Statement by the Directors

In the opinion of the Directors, the financial statements set out on pages 8 to 32 have been drawn up in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia so as to give a true and fair view of the financial position of the Company as at 31 December 2025, and of its financial performance and cash flows for the financial year then ended.

Signed on behalf of the Board,



Ms. Sok Somanid
Chairwoman

Phnom Penh, Cambodia

Date: 29 MAY 2026

12. Report on the Audit of the Financial Statements Opinion

We have audited the financial statements of Borribo Microfinance Institution Plc ("the Company"), which comprise statement of financial position as at 31 December 2025, and statement of comprehensive income, statement of changes in equity and statement of cash flows for the financial year then ended and notes to the financial statements, including a summary of significant accounting policies, as set out on pages 8 to 32.

In our opinion, the accompanying financial statements give a true and fair view of the financial position of the Company as at 31 December 2025, and of its financial performance and cash flows for the financial year then ended in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia .

Basis for Opinion

We conducted our audit in accordance with Cambodian International Standards on Auditing ("CISAs") . Our responsibilities under those standards are further described in the Auditors' Responsibilities for the Audit of the Financial Statements section of our report. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Independence and Other Ethical Responsibilities

We are independent of the Company in accordance with the International Ethics Standards Board for Accountants' International Code of Ethics for Professional Accountants (including International Independence Standards) ("IESBA Code"), as applicable to audits of financial statements of public interest entities, together with the ethical requirements that are relevant to our audit of the financial statements in Cambodia, and we have fulfilled our other ethical responsibilities in accordance with these requirements and the IESBA Code.

12.1. Information Other than the Financial Statements and Auditors' Report Thereon

The Directors of the Company are responsible for the other information . The other information comprises the Directors' Report but does not include the financial statements of the Company and our auditors' report thereon.

Our opinion on the financial statements of the Company does not cover the other information and we do not express any form of assurance conclusion thereon.

In connection with our audit of the financial statements of the Company, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the financial statements of the Company or our knowledge obtained in the audit or otherwise appears to be materially misstated.

If, based on the work we have performed, we conclude that there is a material misstatement of the other information, we are required to report that fact. We have nothing to report in this regard.

12.2.Responsibilities of the Directors for the Financial Statements

The Directors of the Company are responsible for the preparation and fair presentation of these financial statements in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities and the guidelines issued by the National Bank of Cambodia. The Directors are also responsible for such internal control as the Directors determine is necessary to enable the preparation of financial statements of the Company that are free from material misstatement, whether due to fraud or error.

In preparing the financial statements of the Company, the Directors are responsible for assessing the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless the Director either intends to liquidate the Company, or to cease operations, or has no realistic alternative but to do so.

12.3.Auditors' Responsibilities for the Audit of the Financial Statements

Our objectives are to obtain reasonable assurance about whether the financial statements of the Company as a whole are free from material misstatement, whether due to fraud or error, and to issue an auditors' report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of the financial statements.

As part of an audit in accordance with CISAs, we exercise professional judgement and maintain professional scepticism throughout the audit. We also:

Identify and assess the risks of material misstatement of the financial statements of the Company, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.

Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Company's internal control.

As part of an audit in accordance with CISAs, we exercise professional judgement and maintain professional scepticism throughout the audit. We also: (continued)

Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by the Directors.

Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Company's ability to continue as a going concern . If we conclude that a material uncertainty exists, we are required to draw attention in our auditors' report to the related disclosures in the financial statements of the Company or, if such disclosures are inadequate, to modify our opinion . Our conclusions are based on the audit evidence obtained up to the date of our auditors' report. However, future events or conditions may cause the Company to cease to continue as a going concern .

Evaluate the overall presentation, structure and content of the financial statements of the Company, including the disclosures, and whether the financial statements of the Company represent the underlying transactions and events in a manner that achieves fair presentation.

We communicate with the Directors regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

12.4. Other Matter

This report is made solely to the shareholders of the Company, as a body. We do not assume responsibility to any other person for the content of this report.

The audit opinion on the financial statements for the year ended 31 December 2024 was qualified as the Company did not maintain a detailed listing of unearned income and interest in suspense as required by CIFRS for SMEs. During the current financial year, in order to comply with the requirement of CIFRS for SMEs, the Company had restated its prior year's financial statement as disclosed in Note 26 to the financial statements .



Phnom Penh, Cambodia
Date: 29 May 2026

STATEMENT OF FINANCIAL POSITION AS AT 31 DECEMBER 2025

	Note	31 December 2025		31 December 2024		1 January 2024	
		US\$	KHR'000	US\$ (restated)	KHR'000 (restated)	US\$ (restated)	KHR'000 (restated)
ASSETS							
Cash on hand	7	32,611	130,868	95,733	385,325	186,189	760,582
Balances with National Bank of Cambodia	8	95,592	383,611	94,565	380,624	93,396	381,523
Balances with other banks	9	1,412,341	5,667,724	1,524,924	6,137,819	1,794,052	7,328,702
Loans to customers - net	10	2,150,546	8,630,141	2,542,960	10,235,414	3,328,436	13,596,661
Other receivables	11	95,478	383,154	95,807	385,623	101,673	415,334
Property and equipment	12	44,856	180,007	47,299	190,378	53,161	217,163
Deferred tax assets		23,420	93,984	23,420	94,266	23,420	95,671
TOTAL ASSETS		3,854,844	15,469,489	4,424,708	17,809,449	5,580,327	22,795,636
LIABILITIES AND EQUITY							
LIABILITIES							
Borrowings	13	657,359	2,637,982	1,457,414	5,866,091	2,450,282	10,009,402
Other payables	14	37,523	150,579	25,840	104,006	24,607	100,519
Current tax liabilities		1,058	4,246	838	3,373	998	4,077
TOTAL LIABILITIES		695,940	2,792,807	1,484,092	5,973,470	2,475,887	10,113,998
EQUITY							
Share capital	15	1,800,000	7,200,000	1,800,000	7,200,000	1,800,000	7,200,000
Retained earnings		1,358,904	5,528,793	1,140,616	4,653,240	1,304,440	5,320,168
Currency translation differences		-	(52,111)	-	(17,261)	-	161,470
TOTAL EQUITY		3,158,904	12,676,682	2,940,616	11,835,979	3,104,440	12,681,638
TOTAL LIABILITIES AND EQUITY		3,854,844	15,469,489	4,424,708	17,809,449	5,580,327	22,795,636

STATEMENT OF COMPREHENSIVE INCOME
FOR THE FINANCIAL YEAR ENDED 31 DECEMBER 2025

	Note	2025		2024	
		US\$	KHR'000	US\$	KHR'000
Interest income	16	445,229	1,785,814	557,947	2,271,402
Interest expense	17	(68,706)	(275,580)	(140,618)	(572,456)
Net interest income		376,523	1,510,234	417,329	1,698,946
Allowance for doubtful loans	10(a)	202,560	812,468	(180,015)	(732,841)
Other operating income	18	131,575	527,747	121,563	494,883
Personnel expenses	19	(279,940)	(1,122,839)	(305,061)	(1,241,903)
Depreciation expenses	20	(8,347)	(33,480)	(10,613)	(43,206)
General and administrative expenses	21	(187,145)	(750,639)	(200,777)	(817,363)
Profit/(Loss) before tax		235,226	943,491	(157,574)	(641,484)
Tax expenses	22	(16,938)	(67,938)	(6,250)	(25,444)
Profit/(Loss) for the financial year		218,288	875,553	(163,824)	(666,928)
Other comprehensive loss, net of tax Items that may be reclassified subsequently to profit or loss - Foreign currency translations		-	(34,850)	-	(178,731)
Total comprehensive income/(loss) for the financial year		218,288	840,703	(163,824)	(845,659)

STATEMENT OF CHANGES IN EQUITY

FOR THE FINANCIAL YEAR ENDED 31 DECEMBER 2025

	Share capital		Retained earnings		Currency translation differences		Total	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000	US\$	KHR'000
Balance as at 1 January 2024 (restated)	1,800,000	7,200,000	1,304,440	5,320,168	-	161,470	3,104,440	12,681,638
Loss for the financial year	-	-	(163,824)	(666,928)	-	-	(163,824)	(666,928)
Other comprehensive loss, net of tax	-	-	-	-	-	(178,731)	-	(178,731)
Total comprehensive loss	-	-	(163,824)	(666,928)	-	(178,731)	(163,824)	(845,659)
Balance as at 31 December 2024 (restated)	1,800,000	7,200,000	1,140,616	4,653,240	-	(17,261)	2,940,616	11,835,979
Profit for the financial year	-	-	218,288	875,553	-	-	218,288	875,553
Other comprehensive loss, net of tax	-	-	-	-	-	(34,850)	-	(34,850)
Total comprehensive income/(loss)	-	-	218,288	875,553	-	(34,850)	218,288	840,703
Balance as at 31 December 2025	1,800,000	7,200,000	1,358,904	5,528,793	-	(52,111)	3,158,904	12,676,682

STATEMENT OF CASH FLOWS

FOR THE FINANCIAL YEAR ENDED 31 DECEMBER 2025

	Note	2025		2024	
		US\$	KHR'000	US\$ (restated)	KHR'000 (restated)
Cash flows from operating activities					
Profit/(Loss) before tax		235,226	943,491	(157,574)	(641,484)
Adjustments for:					
(Reversal)/Allowance for doubtful loans	10(a)	(202,560)	(812,468)	180,015	732,841
Depreciation of property and equipment	12	8,349	33,488	10,613	43,206
Interest expenses	17	68,706	275,580	140,618	572,456
Interest income	16	(445,229)	(1,785,814)	(557,947)	(2,271,402)
Operating loss before working capital changes		(335,508)	(1,345,723)	(384,275)	(1,564,383)
Changes in working capital		586,380	2,353,143	646,335	2,631,230
Loans to customers		329	1,320	5,866	23,880
Other receivables		11,683	46,884	1,233	5,020
Cash generated from operations		262,884	1,055,624	269,159	1,095,747
Income tax paid		(70,003)	(280,782)	(143,064)	(582,414)
Interest paid		(16,718)	(67,056)	(6,410)	(26,095)
Interest received		453,823	1,820,285	517,073	2,105,004
Net cash from operating activities		629,986	2,528,071	636,758	2,592,242
Cash flows from investing activity					
Purchase of property and equipment, representing net cash used in investing activity	12	(5,906)	(23,689)	(4,751)	(19,341)
Cash flows from financing activity					
Repayments of borrowings, representing net cash used in financing activity		(798,758)	(3,203,818)	(990,422)	(4,032,008)
Net decrease in cash and cash equivalents		(174,678)	(699,436)	(358,415)	(1,459,107)
Cash and cash equivalents at beginning of financial year		1,625,222	6,541,518	1,983,637	8,103,157
Currency translation differences		-	(21,049)	-	(102,532)
Cash and cash equivalents at end of financial year		1,450,544	5,821,033	1,625,222	6,541,518

STATEMENT OF CASH FLOWS

FOR THE FINANCIAL YEAR ENDED 31 DECEMBER 2025 (continued)

Cash and cash equivalents comprise the following:

	Note	2025		2024	
		US\$	KHR'000	US\$	KHR'000
Cash on hand	7	32,611	130,868	95,733	385,325
Balances with National Bank of Cambodia					
(excluding statutory deposit)	8	5,592	22,441	4,565	18,374
Balances with other banks	9	1,412,341	5,667,724	1,524,924	6,137,819
		1,450,544	5,821,033	1,625,222	6,541,518

13. Business management activities, Research and Development

13.1 Responsible Growth

This is an important principle that Borribo Microfinance Institution has implemented in providing loan. In this principle, Borribo Microfinance Institution not only provides loan to increase income, but also considers the financial security of customers and society. In implementing responsible growth, the institution must thoroughly assess the customer's debt repayment capacity before approving loan. This includes analyzing the customer's income, expenses, business situation, and credit repayment history. This assessment aims to ensure that customers can repay the debt without causing financial problems in the future. In addition, Borribo Microfinance Institution provides clear information about credit terms, such as interest rates, repayment periods, penalties, and other obligations, so that customers can clearly understand before deciding to borrow money. Implementing this principle helps increase customer confidence and ensures that the institution's growth is stable in the long term.

13.2 Product Performance and Market Trends

Many of Borribo Microfinance Institution's loan products are research into the types of products that are in high demand in the market. Currently, customers have different needs depending on the type of business and the actual economic situation. Therefore, Borribo Microfinance Institution has continuously monitored and analyzed market data to develop products that suit customer needs. For Borribo Microfinance Institution's popular loan products that are currently in hand, such as

- Group Loan
- Micro-Loan
- Individual Loan
- Personal Loan
- Employee's civil loans
- Motorcycle Loans
- Small, Medium, and Large Enterprise (SMEs) Loans

In 2025, **Personal Consumption Loans** remained the most dominant product, followed by **Motorcycle Financing Loans** in second place. In response to shifting economic conditions, Borribo Microfinance Institution has the flexibility to modify—and has already partially implemented adjustments to—its credit terms and conditions. These measures include recalibrating interest rates, restructuring loan maturities, or developing new loan products to effectively meet market demand.

13.3 Marketing and Promotional Activities

Promotion of loan products is an important factor in expanding the market and attracting new customers. Borribo Microfinance Institution has implemented several promotion strategies to make customers aware and understand the available credit products. Promotion methods include social media promotion, organizing workshops in schools, and product introduction programs in the community. In addition, Borribo Microfinance Institution's credit staff also go directly to markets, communities, and customer business places, as well as some motorcycle shops that have signed a memorandum of understanding with them.



Effective promotion will help increase customer awareness of the benefits of credit products and help increase the use of financial services, but Borribo Microfinance Institutions still adhere to the 4P, 6C and 5R principles of credit study and evaluation. The 4P refers to: Price, Promotion, Product, and Location based on the principles of credit foundation. The 6C refers to Character, Capacity, Capital, Condition, Collateral, and Collection. 5R (Right People, Right Business, Right Time, Right Amount and Right Place) is a comprehensive plan that must be implemented before releasing products to customers before use.

In general, the above is based on the principles of promotion law:

1. KYC (Know Your Customers) Know your customers well.
2. Choose promotion locations, schools, ministries, state institutions, etc.
3. Continue to build the loyalty of old customers by providing souvenirs for introducing new customers to 3-5 new customers.



13.4 Market Risk

Market risk is a factor that can affect the operations of financial institutions and lending. This risk can arise from changes in economic conditions, increases or decreases in interest rates, fluctuations in commodity prices, and intense competition in the market. If the economy is in a downturn, some customers may have difficulty repaying their loans, which can lead to late payments or an increase in non-performing loans (NPL). Effective market risk management will help ensure that the institution can continue to operate stably and reduce losses that may arise from credit problems. Institutions have risk management strategies such as:

- Credit quality analysis
- Monitoring the financial condition of customers
- And setting credit risk management policies.
- Currency risk is the risk that arises from changes in the value of one currency relative to another.

14. Human Resource Management Department

14.1 Capacity Building and Talent Development

In 2025, no different from 2024, Borribo Microfinance Institution Plc. always pays attention to staff training and staff capacity development every year. For all newly hired employees, training is given with the utmost care and precision before starting work in their respective positions to ensure efficient performance of duties. At the same time, training for both old and new employees is carried out in all branches and all employees. In 2025, the institution opened training courses on various topics, with 30 sessions, including:

- Credit product principles
- How to calculate interest, penalties
- Inspection of title deeds and vehicle registration certificates
- Strategies for selling products and making credit decisions
- Strategies for effectively resolving debts
- Cash allocation and management
- Counterfeit money inspection
- How to use the Core Banking System
- Anti-money laundering and terrorism financing
- Entering customer information in CBC format (CBC Upload)
- Introduction to Borribo Microfinance Institution Plc
- And other lessons.

For longer employees, the institution continues to pay attention to increasing their knowledge and skills through internal seminars and training courses to develop their ability to work more



effectively. In addition, the institution pays great attention to developing staff capabilities by sending employees to attend seminars and other training courses outside so that they can gain new experiences and additional knowledge.



4.1.1. Internal Training

To improve the employees' capacity of both skills and attitude in performing their job, the institution always organizes new workshops and training courses every month for employees. After all, those lessons are all important keys for developing oneself to be more willing to serve with quality and high efficiency.



Training Session for New Employees on:

1. Borribo Microfinance Institution Plc. Overview
2. Borribo MFI Code of Ethic
3. Types of Employee Leave Entitlements

14.1.2 External Training

External training is an important part of the process for employees to build relationships and learn new things that employees' lack. The institution always cares about every employee and has sent them to attend many seminars and training courses at various institutions and organizations to gain new experiences and knowledge that the institution has not yet prepared. These lessons are provided to its employees to develop their capabilities as well as to share with other employees in order to increase the knowledge and capabilities of its employees to continue to grow.



Training Course on: Occupational Safety and Health (OSH) Fundamentals, organized by the Ministry of Labour and





Training Course on: Effective Sale Management for Branch Manager
By Cambodia Microfinance Association (CMA)



Training Course on: Transforming HR into a Business Partner in Challenging
Environment. Training by Cambodia Microfinance Association (CMA)

15. Customers' Profile of Borribo Microfinance Institution Plc.

Providing a wide range of loan services at Birribo Microfinance Institution Plc. It is an important point that Borribo adopts and implements to meet the needs of customers in the capital and in the provinces concerned, regardless of their status, occupation, religion, or skin color. The institution will also expect that the amount of loans provided by the institution is used by customers for the purpose of making their living standards better. At the same time, the institution also has many credit products that can meet the needs of customers with transparency of financial services in allowing customers to decide to use a type of credit service appropriately. The types of products that the institution has launched on the market include:

- ❖ Group Loan
- ❖ Micro Loan
- ❖ Employee Civil Loan
- ❖ Personal Loan
- ❖ Individual Loan
- ❖ And Employee Loan

Borribo's customer:

Customer 1. In Kampong Sanhanh village, Prek Russey commune, Takhmao city, Kandal province, she has been a businesswoman for 5 years. She is 42 years old and has 3 children.

Before she decided to take a loan from Borribo, her business, which she started, could not meet the needs of customers enough because she could not afford to buy all kinds of goods to sell and could not meet the market demand sufficiently. So she decided to apply for a loan from Borribo for \$1,000 to expand her hawker stall business to increase her income and adequately supply the market demand.

She continued, "She is really happy because she can earn better income, especially she can expand her hawker stall business because of the loan with a reasonable interest rate from Borribo, which is really suitable for supporting the growth and expansion of her business."

In the future, she and her family hope to be able to expand her business even bigger and increase her income more, and have more customers supporting her in buying more and more.



Borribo's Customer (continue):

Customer 2. In Sunan Chai village, Kraing Svay commune, Preah Sdach district, Prey Veng province, a customer is using a loan from Pariboo institution. She has been working as a salon for 2 years and aims to expand her business to be more prosperous, earn more income, and provide a better life.

She continued that she is very happy because she can earn more money, especially because she can expand her salon business thanks to the loan with a reasonable interest rate from Borribo institution, which is really suitable for supporting growth and adding capital for her business. On the other hand, she continued that when she expanded her business, her life has improved and she can provide enough for her family. In particular, she will be able to earn a good daily income and have a comfortable life.

In the future, she and her family hope to be able to share her knowledge of salon skills with other students who are also interested in becoming a salon professional who have come to study here to gain knowledge and skills, and also increase their income from teaching students.

Customer 3. In Kapas Leu village, Chheu Tom commune, Krakor district, Phnom Penh, the client is currently a teacher at Boeung Prey Primary School and also a coffee seller. She applied for a loan from Borribo to expand her business. She is 44 years old and has a family of 4. Her goal is to expand her business to be more prosperous, able to earn more income and save for the future. In this business, she and her husband have more than 5 years of experience in this business, starting from a small shop with little capital and facing a lot of competition until she received a loan from Borribo Foundation for the first time in the amount of \$5,000 to expand her business and expand her shop to be more spacious, with more seating and parking space for motorcycles and cars.





Customer 4. *She's a farmer in Prapel Khae village, Dee Khet commune, Kien Svay district, Kandal province. The 55-year-old woman recalled that she has been engaged in fertilizer farming since she was a child. Her family applied for a loan of \$15,000 from Borribo Foundation to expand the scope of agriculture, apply agricultural fertilizers and agricultural fertilizers, which will enable her to harvest more and increase her income better.*

In this fertilizer farming, she and her family can harvest once a month, and 1 kilogram of fertilizer can be sold for between 3,000 and 4,000 riels. This business encouraged her and her family to apply for additional credit from Borribo to buy land to add more soil and fertilizer to support the growth of her farming business to provide a better livelihood. In addition to repaying the Borribo MFI on time, she and her husband also set aside a portion of their income to save for their daughter's college education to build a better future for themselves.

16. Economic Highlights of 2025

In 2025, Cambodia's economy continued to show signs of growth and stability after recovering from the COVID-19 crisis. Economic growth (GDP) is expected to be between 6% and 6.5%, which is a notable rate in the region. This growth was driven by key sectors such as tourism, industrial exports, and infrastructure investment. The tourism sector has clearly grown due to the increase in international tourists and the development of new infrastructure such as the new Siem Reap International Airport. This has helped to increase income for local businesses and create jobs for the people. In addition, foreign direct investment (FDI) has continued to flow into Cambodia, especially in the manufacturing and real estate sectors, which are key to boosting the economy. However, the real estate sector has shown some signs of slowing down due to price adjustments and reduced demand, partly due to the Cambodia-Thailand dispute. This has directly affected the financial system, especially banks and microfinance institutions, which provide a lot of credit to this sector. In this context, the microfinance sector (MFI) plays a key role in supporting the national economy by providing credit to small and medium-sized enterprises, farmers, and low- and middle-income households. The increase in economic activity has helped to increase the demand for loans, especially for investment and business expansion. However, the MFI sector also faced many challenges during the border conflict. People in the border provinces lost their income (displaced), and cases of non-performing loans (NPL) tended to increase as some customers' repayment capacity decreased or was waived within a certain period set by the National Bank, especially those involved in the real estate sector and small businesses that have not yet fully recovered. At the same time, the development of digital technology has also had a significant impact on the MFI sector. Digital payment systems such as KHQR and Mobile Banking have made payments easier and more efficient. The Cambodian economy in 2025 continued to grow reasonably well, but there were some challenges that needed to be carefully managed. The microfinance sector has an important role to play in supporting this growth, but it must develop its capacity and technology to respond to market changes and mitigate future risks.

17. About Borribo Microfinance Institution Plc.

Borribo Microfinance Institution Plc. always pays high attention to the safety, well-being and development of its employees. Therefore, the institution has provided excellent working conditions and organized a program to chant the mantras on the occasion of the New Year, which was attended by employees from all five branches. After the program, there was a program to play Khmer Traditional games, dancing, providing the award certificates to the best employees of the year, and have lunch together.

In addition, the institution also organized a trip to Kirirom Resort after participating in the alms-giving ceremony.





គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh

Celebrate Khmer New Year all together and playing Khmer Traditional Game



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី BORRIBO Microfinance Institution PLC



☎ 023 222 119 ✉ bmimfi@borribo.com.kh 🌐 www.borribo.com.kh



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង



កម្មវិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង

The joint Kan Ben ceremony of Borribo Microfinance Institution Plc. Staffs at Troleng Keing Pagoda, followed by an annual trip to Thmor Kral Water Fall at Kompong Chhnang Province.



The joint Kan Ben ceremony of Borribo Microfinance Institution Plc. Staffs at Troleng Keing Pagoda, followed by an annual trip to Thmor Kral Water Fall at Kompong Chhnang Province.



Operational Locations of Borribo Microfinance Institution Plc.

Borribo Microfinance Institution Plc. Operating areas is four branches and one Head Office.



Head Office

Address: No. 19, Street 371, Thnot Chrum Village, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia. Tel: 023 222 776 / 087 81 82 17 / 087 81 82 86



Takhmau Branch

Address: No. 23, Street NW-21, Sangkat Takhmau, Takhmau City, Kandal Province.

Tel: 087 81 82 67



Angk Snuol Branch

Address: No. 04, National Road No. 04, Trayonk Village, Peuk Commune, Angk Snuol District, Kandal Province.

Tel: 087 81 82 11



Kien Svay Branch

Address: No. A-49, Street 01, Phum Thum Village, Kien Svay District, Kandal Province.

Tel: 087 81 82 68



Daun Penh Branch

Address: No. 37-38, Street 108, Sangkat Wat Phnom, Khan Doun Penh, Phnom Penh.

Tel: 087 81 82 30

Partnership





Head Office

Tel: 023 222 090 | 087 818 286 | 087 818 217

Email: bmimfi@borribo.com.kh

Website: www.borribo.com.kh

Address: No. 19, Street 371, Thnot Chrum Village, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia.

Takhmau Branch

Tel: 087 818 267

Address: No. 23, Street NW-21, Sangkat Takhmau, Takhmau City, Kandal Province.

Angk Snuol Branch

Tel: 087 818 211

Address: No. 04, National Road No. 04, Trayonk Village, Peuk Commune, Angk Snuol District, Kandal Province.

Kien Svay Branch

Tel: 087 818 230

Address: No. A-49, Street 01, Phum Thum Village, Kien Svay District, Kandal Province.

Daun Penh Branch

Tel: 087 818 230

Address: No. 37-38, Street 108, Sangkat Wat Phnom, Khan Daun Penh, Phnom Penh.



087 818 217



bmimfi@borribo.com.kh



www.borribo.com.kh